



ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

ដំណើរការនៃការប្រមូលពន្ធកាត់ទុករបស់

សាខាពន្ធដារខណ្ឌចំការមន

THE PROCESS OF COLLECTING WITHHOLDING
TAX OF CHAMKAR MORN TAX BRANCH

ជំនាញ គណនេយ្យ

រាជធានីភ្នំពេញ ឆ្នាំ២០២៤

PHNOM PENH-2024



ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

ដំណើរការនៃការប្រមូលពន្ធកាត់ទុករបស់

សាខាពន្ធដារខណ្ឌចំការមន

THE PROCESS OF COLLECTING WITHHOLDING TAX OF
CHAMKAR MORN TAX BRANCH

សាស្ត្រាចារ្យណែនាំ ៖ ខុន ចន្ទីរ៉ា

ជំនាញ គណនេយ្យ

រាជធានីភ្នំពេញ ឆ្នាំ២០២៤

PHNOM PENH-2024



**គណៈកម្មការត្រួតពិនិត្យសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២១
ប្រធានបទ៖ ដំណើរការនៃការប្រមូលពន្ធកាត់ទុករបស់ពន្ធដារសាខាខណ្ឌចំការមន**

គណៈកម្មការវាយតម្លៃទី១

សាស្ត្រាចារ្យណែនាំ

បេក្ខបណ្ឌិត ស្រេង ផល្លា

ខុន ចន្ទីរ៉ា

គណៈកម្មការវាយតម្លៃទី៣

គណៈកម្មការវាយតម្លៃទី២

បេក្ខបណ្ឌិត យ៉ាក វុទ្ធី

បេក្ខបណ្ឌិត មាស សំណាង

ប្រធានគណៈកម្មការវាយតម្លៃ និងជាប្រធាន
មជ្ឈមណ្ឌលស្រាវជ្រាវ

គណៈកម្មការវាយតម្លៃទី៤

បណ្ឌិត សេង សំអឿន

បេក្ខបណ្ឌិត យ៉ែម សុខហៀក

នាយកវិទ្យាស្ថាន

នាយិកាអចិន្ត្រៃយ៍

បណ្ឌិត ហេង វ៉ាន់ដា

បណ្ឌិត ហ៊ុ គុជគន្ធលីនណា

អារម្ភកថា

(Impression)

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញ គណនេយ្យនៅវិទ្យាស្ថាន វ៉ាន់ដា អស់រយៈពេល៤ឆ្នាំ សិក្សារួចមក ក្រុមយើងខ្ញុំបានទទួលនូវចំណេះដឹងជាច្រើន ពាក់ព័ន្ធនឹងមុខវិជ្ជាគណនេយ្យជាពិសេសក្រុមយើងខ្ញុំយល់ច្បាស់ថាជំនាញគណនេយ្យ គឺជាជំនាញមួយមានសារៈសំខាន់មួយដែរសម្រាប់ទីផ្សារបច្ចុប្បន្នក្នុងនោះស្ថាប័នរដ្ឋក្តី ឯកជនក្តី ឬអង្គការក្រៅរដ្ឋាភិបាលក្តី សុទ្ធតែត្រូវអនុវត្តកិច្ចការធនាគារដូចគ្នា។ ដោយឡែក ដើម្បីឱ្យការសិក្សារបស់និស្សិតកាន់តែមានគុណភាពខ្ពស់ វិទ្យាស្ថាន វ៉ាន់ដា បានបញ្ចូលនូវមុខជំនាញសំខាន់ៗដែលពាក់ព័ន្ធនឹងការងារ គណនេយ្យនិងហិរញ្ញវត្ថុនិងធនាគារ តាមកម្មវិធីសិក្សាក្នុងឆ្នាំសិក្សាទី១ រហូតដល់ឆ្នាំសិក្សាទី៤។

គ្រប់មុខវិជ្ជាទាំងអស់ សុទ្ធតែមានសារៈសំខាន់ក្នុងការត្រួតត្រាសម្រាប់ផ្លូវនិស្សិតឱ្យយល់ច្បាស់ ពីការអនុវត្តការងារធនាគារពីការចាប់ផ្តើមរៀបចំផែនការ ការអនុវត្ត ការបញ្ចប់ និងត្រួតពិនិត្យ វាយតម្លៃព្រមទាំងផ្តល់ជាអនុសាសន៍នៅក្នុងការងារធនាគារ ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងនៅក្នុងស្ថាប័នខ្លួន ក្នុងន័យឆ្លើយតបឱ្យបានល្អប្រសើរនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ ដោយក្រុមយើងខ្ញុំសង្កេតឃើញថា កិច្ចការងារមួយនេះមានសារៈសំខាន់ខ្លាំងស្របពេល នៃការសរសេរសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របានមកដល់ ទើបក្រុមយើងខ្ញុំសម្រេចចិត្តជ្រើសរើសនូវប្រធានបទមួយស្តីពី **“ដំណើរការនៃការប្រមូលពន្ធកាត់ទុករបស់សាខាពន្ធដារខណ្ឌចំការមន”** យកមកធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងក្នុងគោលបំណងឱ្យអ្នកស្រាវជ្រាវទាំងអស់ ឱ្យយល់កាន់តែស៊ីជម្រៅពីការរៀបចំសារណា និងប្រសិទ្ធភាពនៃការផ្តល់ឥណទានរបស់ធនាគារ។ ក្រុមយើងខ្ញុំសង្ឃឹមថាការរៀបចំសារណានេះ នឹងបានចូលរួមចំណែកក្នុងការស្រាវជ្រាវរបស់និស្សិតជំនាន់ក្រោយៗ ព្រមទាំងអ្នកស្រាវជ្រាវដទៃទៀតដែលមានបំណងសិក្សា ស្វែងយល់ពីកិច្ចការនេះ។

ជាទីបញ្ចប់ក្រុមយើងខ្ញុំ សូមមេត្តាខន្តី អភ័យទោស ពីសំណាក់លោកគ្រូ អ្នកគ្រូ រៀបច្បង និងអ្នកអានទាំងអស់ នូវរាល់កំហុសឆ្គងដែលកើតមានដោយអចេតនា នៅក្នុងសារណានេះ ហើយក្រុមយើងខ្ញុំរីករាយនឹងទទួលយករាល់ការរិះគន់ ក្នុងន័យស្ថាបនាដើម្បីឱ្យការរៀបចំលើកក្រោយទៀត មានភាពកាន់តែល្អប្រសើរ។

រចនាសម្ព័ន្ធក្រុម



សុខ លីដង់

VI21/011



ហ៊ាន ស្រីជេន

VI21/025



សាន់ ភ្លា

VI21/013



ឡឿន ចំរើន

VI21/030

សេចក្តីថ្លែងអំណរគុណ

ក្រុមយើងខ្ញុំជានិស្សិតនៃវិទ្យាស្ថាន វ៉ាន់ដា ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២១ ជំនាញ គណនេយ្យ ៖

សូមសម្តែងនូវការគោរពដ៏ឧត្តុង្គ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ

ក្រុមគ្រួសារដែលបានជួយឧបត្ថម្ភ គាំទ្រ ទាំងសម្ភារៈ ថវិកា និងស្មារតី ជំរុញលើកទឹកចិត្ត ដល់ក្រុមយើងខ្ញុំក្នុងការសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹងរហូតមកដល់សព្វថ្ងៃនេះ។ សូមសម្តែងនូវការគោរព និងកត្តាធម៌យ៉ាងជ្រាលជ្រៅបំផុត ដល់អ្នកមានគុណ ដែលបានផ្តល់កំណើតដល់ខ្ញុំបាទ នាងខ្ញុំគ្រប់រូប និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បណ្តាសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានបណ្តុះបណ្តាលក្រុមយើងខ្ញុំនាពេលកន្លងមក។

ក្រុមយើងខ្ញុំ សូមសម្តែងនូវការគោរពដ៏ឧត្តុង្គជ្រាលជ្រៅ ដល់ឯកឧត្តមបណ្ឌិត **ហេង វ៉ាន់ដា** នាយកនៃវិទ្យាស្ថានវ៉ាន់ដាដែលបានផ្តល់ទីកន្លែងបណ្តុះបណ្តាល ព្រមទាំងផ្តល់បទពិសោធន៍យ៉ាងច្រើនដល់យើងខ្ញុំ។

សូមគោរពថ្លែងអំណរគុណចំពោះសាស្ត្រាចារ្យ **ខុន ចន្ទីរ៉ា** ជាសាស្ត្រាចារ្យណែនាំ ដោយបានជួយជ្រោមជ្រែង បង្ហាត់បង្ហាញសព្វបែបយ៉ាង ដើម្បីជួយដល់ក្រុមយើងខ្ញុំបញ្ចប់កិច្ចការសារណានេះជាស្ថាពរ។

សូមគោរពថ្លែងអំណរគុណដល់សាស្ត្រាចារ្យ និងបុគ្គលិកនៃវិទ្យាស្ថានវ៉ាន់ដាទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបង្ហាត់បង្ហាញ លើកទឹកចិត្ត អនុគ្រោះដល់ក្រុមយើងខ្ញុំ រហូតធ្វើឱ្យការសិក្សាបានបញ្ចប់ និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមយើងខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់បុគ្គលទាំងអស់ខាងលើឱ្យជួបតែពុទ្ធពរឬនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណះអំណាច

ក្រុមយើងខ្ញុំ ជានិស្សិតបរិញ្ញាបត្រ ជំនាញគណនេយ្យ នៃវិទ្យាស្ថាន វ៉ាន់ដា ជំនាន់ទី២១ ៖

សូមធានាអះអាងថា និងទទួលខុសត្រូវលើខ្លឹមសារនៅក្នុងសារណានេះថា សារណានេះគឺជាស្នាដៃ ស្រាវជ្រាវផ្ទាល់របស់ក្រុមយើងខ្ញុំ ដោយគ្មានពាក់ព័ន្ធជាមួយសារណា ឬរបាយការណ៍ស្រាវជ្រាវរបស់អ្នកផ្សេង ឡើយ ។ ចំពោះទិន្នន័យលទ្ធផលនៃការស្រាវជ្រាវនេះដែលមាននៅក្នុងសារណានេះគឺថ្មីហើយក៏មិនទាន់មាន ជនណាម្នាក់យកទៅប្រើប្រាស់នៅក្នុងសារណា ឬរបាយការណ៍ស្រាវជ្រាវរបស់គេឡើយ ។

ថ្ងៃ..... ខែ..... ឆ្នាំ..... ព.ស.២៥៦.....

ថ្ងៃទី..... ខែ..... ឆ្នាំ២០២.....

ហត្ថលេខាតំណាងក្រុម

សេចក្តីសង្ខេបនៃការស្រាវជ្រាវ

កិច្ចការស្រាវជ្រាវមួយច្បាប់នេះ គឺជាកិច្ចការស្រាវជ្រាវស្តីពី៖ ដំណើរការនៃប្រមូលពន្ធកាត់ទុករបស់សាខាពន្ធដារខណ្ឌចំការមន ហើយនៅក្នុងការសិក្សាស្រាវជ្រាវនេះ បានលើកនូវចំណុចសំខាន់ៗចំនួនបី គឺ៖ ១. យុទ្ធសាស្ត្រនៃការប្រមូលពន្ធការទុករបស់ពន្ធដារខណ្ឌចំការមន ២. អត្ថប្រយោជន៍នៃការប្រមូលពន្ធកាត់ទុករបស់ពន្ធដារខណ្ឌចំការមន ៣. ផលវិបាកនៃការប្រមូលពន្ធការទុករបស់ពន្ធដារខណ្ឌចំការមន ។

ដើម្បីឱ្យកាន់តែច្បាស់ និងងាយស្រួលក្នុងការសិក្សាឱ្យកាន់តែស៊ីជម្រៅនូវយុទ្ធសាស្ត្រ អត្ថប្រយោជន៍ និងផលវិបាក ទៅលើដំណើរការប្រមូលពន្ធកាត់ទុកឱ្យមានប្រសិទ្ធភាពរបស់សាខាពន្ធដារខណ្ឌចំការមន ។

យុទ្ធសាស្ត្រក្នុងការប្រមូលពន្ធ ត្រូវបានដាក់ចេញក្នុងគោលដៅបង្កើនសមត្ថភាពស្ថាប័ននិងធនធានមនុស្សស្របតាមនិយាមជាអន្តរជាតិ ការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងស្របតាមបរិការណ៍អភិវឌ្ឍន៍ថ្មី ការពង្រឹងប្រសិទ្ធភាពនៃការសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ ការកែសម្រួលនិង ដាក់ចេញនូវវិធានការគោលនយោបាយដោះស្រាយបញ្ហាប្រឈម និងការបន្តធ្វើវិចារណកម្មគោលនយោបាយសារពើពន្ធ និងមិនមែនសារពើពន្ធ។ ការផ្តល់អត្ថប្រយោជន៍របស់ពន្ធកាត់ទុក ក្នុងការអភិវឌ្ឍប្រទេសជាតិពន្ធកាត់ទុក គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយបានយកចំណូលដែលមកពីការប្រមូលពន្ធកាត់ទុក បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យជាច្រើនរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ វិស័យសុខាភិបាល និងវិស័យផ្សេងៗទៀតជាច្រើន ពលរដ្ឋម្នាក់ៗអាចទទួលបាន នូវផលប្រយោជន៍ពីការបង់ពន្ធ ហើយពេលខ្លះទាំងមិនដឹងខ្លួន គឺ តាមរយៈសេវាសាធារណៈ ឬហេដ្ឋារចនាសម្ព័ន្ធ ដែលគេប្រើប្រាស់ជារៀងរាល់ថ្ងៃ ដូចជា ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ។ល។ ដើម្បីធានានូវសេវាសាធារណៈ អស់ទាំងនេះ ដូចជា ការសាងសង់ជួសជុលថែទាំ ស្ពាន ថ្នល់ អគារ សាលារៀន និងមន្ទីរពេទ្យ, ការបើកប្រាក់បៀវត្សដល់គ្រូបង្រៀន និងគ្រូពេទ្យ រដ្ឋត្រូវការចំណាយលុយ ហើយប្រភពចំណូលដ៏ធំ បំផុតនៃថវិការបស់រដ្ឋ គឺបានមកពីការបង់ពន្ធ។ កត្តាអវិជ្ជមានដែលធ្វើឱ្យការគ្រប់គ្រងពន្ធខ្សោយ គឺភាពស្មុគស្មាញផ្នែកច្បាប់ និងបន្ទុកពន្ធ។ ប្រការនេះ ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ដូច្នេះការធ្វើច្បាប់ និងនីតិវិធីពន្ធឱ្យកាន់តែងាយស្រួល អាចបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តច្បាប់ និងធ្វើឱ្យការគ្រប់គ្រងពន្ធកាន់តែមានប្រសិទ្ធភាព។ ការប្រែប្រួលគោលនយោបាយនិងសេដ្ឋកិច្ចសង្គមជាសកល ដូចជាការអនុវត្តគោលនយោបាយ គាំពារនិយម ភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្ម របស់ប្រទេសមហាអំណាចសេដ្ឋកិច្ច បម្រែបម្រួលនៃសេដ្ឋកិច្ចជាសកលជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបច្ចេកវិទ្យា ដូចជាការ ចាប់ផ្តើមអនុវត្តអភិក្រមរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថលភាពតានតឹង នៃភូមិសាស្ត្រនយោបាយ ការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានានិងការអូសបន្លាយភាពមិនប្រាកដប្រជាស្ថានភាពនយោបាយ ហិរញ្ញវត្ថុ និងសន្តិសុខទាំងក្នុងតំបន់ និងពិភពលោក បានបង្កើតឱកាសឱ្យមានសកម្មភាព និងឧបាយកលនៃការប្រព្រឹត្តបទល្មើសគ្រប់ប្រភេទកាន់តែស្មុគស្មាញ និងសកម្មឡើងថែមទៀត។

មាតិកា

ទំព័រ

អារម្ភកថា	i
រចនាសម្ព័ន្ធក្រុម	ii
សេចក្តីថ្លែងអំណរគុណ	iii
អំណះអំណាង	iv
សេចក្តីសង្ខេបនៃការស្រាវជ្រាវ	v

ជំពូកទី១ សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ	១
១.២ ចំណេញបញ្ហានៃការស្រាវជ្រាវ	២
១.៣ គោលបំណងនៃការស្រាវជ្រាវ	២
១.៤ ទំហំ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ	៣
១.៤.១ ទំហំដែនកំណត់	៣
១.៤.២ វិសាលភាពនៃការស្រាវជ្រាវ	៣
១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ	៣
១.៥.១ ការប្រមូលទិន្នន័យដំបូង	៣
១.៥.២ ការប្រមូលទិន្នន័យបន្ទាប់	៣
១.៦ សារៈសំខាន់នៃការស្រាវជ្រាវ	៣
១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ	៤

ជំពូកទី២

ដំណើរការនៃការប្រមូលព័ត៌មានក្នុងប្រព័ន្ធធារ

២.១ លក្ខណៈទូទៅនៃការប្រមូលព័ត៌មាន	៦
២.១.១ និយមន័យ	៦
២.១.២ ប្រវត្តិនៃព័ត៌មាន	៦
២.១.៣ ទ្រឹស្តីនៃព័ត៌មាន	៧
២.២ យុទ្ធសាស្ត្រនៃការប្រមូលព័ត៌មានរបស់សាខាព័ត៌មានខណ្ឌចំការមន	៨
២.២.១ និយមន័យ	៨
២.២.២ ប្រវត្តិនៃយុទ្ធសាស្ត្រ	៨
២.២.៣ ទ្រឹស្តីនៃយុទ្ធសាស្ត្រ	៩
២.៣ អត្ថប្រយោជន៍ដែលអ្នកជាប់ពន្ធទទួលបានពីការប្រមូលព័ត៌មានរបស់ព័ត៌មាន	១០
២.៣.១ និយមន័យ	១០
២.៣.២ ប្រវត្តិនៃអត្ថប្រយោជន៍	១១
២.៣.៣ ទ្រឹស្តីនៃអត្ថប្រយោជន៍	១១

២.៤ ផលវិបាកនៃការប្រមូលពន្ធភាគទុករបស់ពន្ធដារសាខាខណ្ឌចំការមន	១២
២.៤.១ និយមន័យ	១២
២.៤.២ ទ្រឹស្តីនៃផលវិបាក	១៣
២.៤.៣ និយមន័យ	១៣
២.៤.៤ ប្រវត្តិនៃដំណើរការ	១៣
២.៤.៥ ទ្រឹស្តីនៃដំណើរការ	១៤

ជំពូកទី៣

ដំណើរការនៃការប្រមូលពន្ធភាគទុករបស់ពន្ធដារសាខាខណ្ឌចំការមន

៣.១ ស្ថានភាពទូទៅរបស់ពន្ធដារសាខាខណ្ឌចំការមន	១៥
៣.១.១ ប្រវត្តិរបស់ពន្ធដារសាខាខណ្ឌចំការមន	១៥
៣.១.២ ទីតាំងសាខាពន្ធដារខណ្ឌចំការមន	១៧
៣.១.៣ ចក្ខុវិស័យ បេសកកម្ម គោលដៅ របស់សាខាពន្ធដារខណ្ឌចំការមន	១៨
ក.ចក្ខុវិស័យ	១៨
ខ.បេសកកម្ម	១៨
គ.គោលដៅ	១៩
៣.១.៤ រចនាសម្ព័ន្ធគ្រប់គ្រង តួនាទី និងភារកិច្ចរបស់ពន្ធដារសាខាខណ្ឌចំការមន	២០
ក.រចនាសម្ព័ន្ធគ្រប់គ្រង	២០
ខ.តួនាទីគណៈគ្រប់គ្រង	២១
៣.២ យុទ្ធសាស្ត្រនៃការប្រមូលពន្ធរបស់សាខាពន្ធដារខណ្ឌចំការមន	២៣
៣.២.១ ការចុះបញ្ជីពន្ធដារ	២៣
៣.២.២ ការផ្សព្វផ្សាយទៅឱ្យអ្នកជាប់ពន្ធ	២៤
៣.២.៣ ការប្រកាសពន្ធតាមរបបស្វ័យប្រកាស	២៧
៣.៣ អត្ថប្រយោជន៍ដែលអ្នកជាប់ពន្ធទទួលបានពីការប្រមូលពន្ធរបស់ពន្ធដារ	២៨
៣.៣.១ ការផ្តល់សេវាសាធារណៈ	២៨
៣.៣.២ ការអភិវឌ្ឍន៍ប្រទេសជាតិ	២៩
៣.៣.៣ ការលើកលែងពន្ធ	៣០
៣.៣.៤ ការធានាតម្លាភាព	៣០
៣.៤ ផលវិបាកនៃការប្រមូលពន្ធភាគទុករបស់ពន្ធដារសាខាខណ្ឌចំការមន	៣១
៣.៤.១ កត្តាសេដ្ឋកិច្ច	៣១
៣.៤.២ ការគេចវេសពន្ធរបស់អ្នកជាប់ពន្ធ	៣១
៣.៤.៣ ផលប្រយោជន៍ទៅវិញទៅមក	៣៣

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង.....៣៣

៤.២ ការវិភាគលើចំណុចខ្សោយ៣៣

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន ៣៥

៥.២ ការផ្តល់អនុសាសន៍ ៣៦

ជំពូកទី១
សេចក្តីផ្តើម

ជំពូកទី១ សេចក្តីផ្តើម

១.១ លំនាំបញ្ជាក់នៃការស្រាវជ្រាវ

ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០ គួបផ្សំនឹងភាពមិនប្រាកដប្រជាស្ថានភាពសេដ្ឋកិច្ចសកលនៅឆ្នាំ២០២២ ដែលបណ្តាលមកពីសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ភាពតានតឹងនៃកូមីសាស្ត្រនយោបាយនៃប្រទេសមហាអំណាច និងការកើនឡើងសម្ពាធអតិផរណាក៏បានជះឥទ្ធិពល អវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។ យោងទៅតាមបរិបទនៃស្ថានភាពជាក់ស្តែងរបស់សង្គមព្រះរាជាណាចក្រកម្ពុជាជាប្រទេសមួយដែលបានកំពុងអនុវត្តនូវច្បាប់សារពើពន្ធ និងមានការកំណែទម្រង់ជាបណ្តើរៗដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិដោយការចូលរួមពីគ្រប់មជ្ឈដ្ឋានដែលពាក់ព័ន្ធនិងប្រកបចំណូលរបស់ជាតិ។ ជាការពិតណាស់ បច្ចុប្បន្នចំណូលមួយផ្នែកធំរបស់រដ្ឋាភិបាលគឺបានមកពីការប្រមូលពន្ធដែលបានរួមចំណែកក្នុងការកសាងប្រទេសជាតិមានដូចជាការកសាងផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម...ពន្ធបានធ្វើឱ្យមានការផ្លាស់ប្តូរកម្មសិទ្ធិនៃប្រកបចំណូលដែលបានប្រមូល។ បន្ទាត់ប្តូរកម្មសិទ្ធិនៃប្រកបចំណូលនេះបានកំណត់ដោយមុខងារគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលហើយបានស្តែងឡើងការឯកភាពគ្នា អំពីគោលចរិតផលប្រយោជន៍របស់រដ្ឋជាមួយ នឹងផលប្រយោជន៍របស់ក្រុមហ៊ុនអាជីវកម្ម សេវាកម្ម និងប្រជាជនគ្រប់រូប។ នៅក្នុងល្បឿនសេដ្ឋកិច្ចទីផ្សារដែលមានសមាសភាពសេដ្ឋកិច្ចច្រើនគោលនយោបាយពន្ធដារត្រូវយកមកប្រើប្រាស់ជាចាំបាច់ ជាទូទៅពន្ធត្រូវបានចាត់ទុកជាឧបករណ៍ហិរញ្ញវត្ថុមួយយ៉ាងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់រដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។ ទោះស្ថិតក្នុងបរិក្ខាដ៏លំបាកនេះក្តីសម្រាប់ឆ្នាំ២០២៣ស្ថានភាពសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញហើយរំពឹងថានឹងសម្រេចបានកំណើនរង្វង់ ៦,៦%ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផសស) តាមថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៣១ ២៧៦ ពាន់លានរៀល (ប្រមាណ ៣២ ២៩១ លានដុល្លារ)ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ត្រូវរំពឹងថានឹងកើនឡើងដល់ ១ ៩២៤ ដុល្លារបើប្រៀបធៀបនឹង ១ ៧៨៥ ដុល្លារ ក្នុងឆ្នាំ២០២២។

ទន្ទឹមនឹងនេះដែរ វិស័យពន្ធដារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសមាមាត្ររវាងអ្នកមាននិងអ្នកក្រ កុំឱ្យឃ្លាតពីគ្នាពេក ដោយពន្ធដារបានបន្ថែមនូវចំណូលពន្ធចំពោះអ្នកដែលមានចំណូលច្រើន ហើយកាត់បន្ថយចំណូលពន្ធចំពោះអ្នកមានជីវភាពខ្សត់ខ្សោយវិញ ពន្ធដារបានកាត់បន្ថយចំណូលរបស់អ្នកដែលមានទ្រព្យធនច្រើន និងបង្កើនប្រកបចំណូលថវិកា ដើម្បីធ្វើការបែងចែកឡើងវិញឱ្យអ្នកក្រីក្រដោយឆ្លងកាត់តាមគោលនយោបាយចំណាយរបស់រដ្ឋាភិបាល។ រវាងអាជីវករដែលមានទ្រព្យសម្បត្តិ និងចំណូលខ្ពស់ ជាមួយនិងពលរដ្ឋក្រីក្រក៏មានទំនាក់ទំនងចំណុះឱ្យគ្នាដើម្បីមានស្ថេរភាពក្នុងសង្គម។ មានន័យថានៅពេលដែលមានព្រំដែនមួយនៃការបែងចែកឡើងវិញហើយ គឺកម្រិតយល់ដឹងយ៉ាងឆាប់រហ័សរបស់អាជីវករ នោះអាជីវករនិងប្រជាពលរដ្ឋទាំងអស់បានត្រៀមជាស្រេច រួមវិភាគទានមួយផ្នែកចំណូលរបស់ខ្លួនឱ្យរាល់នូវសំណូមពររបស់សង្គម។ គេអាចកំណត់ក្របខណ្ឌព្រំដែននោះដោយឆ្លងកាត់តាមប្រតិកម្មរបស់បណ្តាអង្គភាពអាជីវកម្ម ផលិតកម្ម សិប្បកម្ម សេវាកម្មនីមួយៗដោយឆ្លងកាត់តាមគោលនយោបាយចំណាយរបស់រដ្ឋាភិបាល។ ដោយសង្ឃឹមថា

អ្នកជាប់ពន្ធ និងមន្ត្រីសហការគ្នាដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលដែលជាការរួមចំណែកអភិវឌ្ឍន៍ជាតិ។ ជាក់ស្តែងអត្តនាយកដ្ឋានពន្ធដារសាខាខណ្ឌចំការមនបានចូលរួមចំណែកកែសម្រួលខ្សែសេដ្ឋកិច្ចទាំងមូល ដែលបានគ្រប់គ្រងដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ធ្វើការណែនាំឧបត្ថម្ភគ្រប់សមាសភាពសេដ្ឋកិច្ចដោយមូលហេតុនេះហើយរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ និងចាំបាច់បែងចែកចំណូលមួយផ្នែករបស់បណ្តាគ្រប់សមាសភាពសេដ្ឋកិច្ចក្នុងគោលបំណងអនុវត្តនូវគោលដៅសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។

ដូច្នេះហើយ ដើម្បីរក្សាបាននូវដំណើរការនៃការគ្រប់គ្រងការប្រមូលពន្ធកាត់ទុកឱ្យមានភាពសុក្រិដ្ឋ និងមានតម្លាភាពទៅមុខបាន ហេតុនេះហើយទើបសាខាពន្ធដារខិតខំពង្រឹងនូវច្បាប់ និងសមត្ថភាពរបស់ខ្លួនក្នុងការរៀបចំនីតិវិធីនៃការប្រមូលពន្ធកាត់ទុកឱ្យមានប្រសិទ្ធភាពដែលផ្តោតសំខាន់លើអ្នកជាប់ពន្ធនិវាសនជន និងអនិវាសនជនដែលប្រកបអាជីវកម្មទាំងអស់ត្រូវបង់ពន្ធកាត់ទុក និងមិនត្រូវគេចវេសពន្ធ ឬក្លែងបន្លំធ្វើសកម្មភាពអាជីវកម្ម អាស្រ័យហេតុនេះហើយទើបមានការចងក្រងប្រធានបទមួយគឺ **”ដំណើរការនៃការប្រមូលពន្ធកាត់ទុករបស់សាខាពន្ធដារខណ្ឌចំការមន”** ពន្ធកាត់ទុកដែលត្រូវប្រមូលត្រូវបង់ទៅឱ្យអត្តនាយកដ្ឋានពន្ធដារ ហើយការទូទាត់ទាំងឡាយត្រូវប្រមូលទៅតាមសាខាខណ្ឌនីមួយៗ។

១.២ ចំណោទបញ្ជាក់នៃការស្រាវជ្រាវ

ពន្ធ គឺជាចំណូលមួយផ្នែក ដែលមានសារៈសំខាន់ណាស់សម្រាប់ឆ្លើយតបទៅនឹងចំណាយរបស់រដ្ឋាភិបាល និងជាកន្លែងកៀរគរថវិកាជាតិ ព្រោះវាជាប្រភពមួយក្នុងការរួមចំណែកជួយដម្រុញឱ្យសេដ្ឋកិច្ចនិងប្រទេសជាតិមានការអភិវឌ្ឍទៅមុខបាន។ ម្យ៉ាងទៀតវាក៏បានជួយសម្រួលដល់ប្រជាជនដែលមានជីវភាពខ្វះខាតបានផងដែរ។

អាស្រ័យហេតុនេះហើយទើបក្រុមយើងខ្ញុំបានលើកយកសំណួរខ្លះៗមកចោទសួរដូចខាងក្រោម៖

- ១.តើសាខាពន្ធដារខណ្ឌចំការមនមានយុទ្ធសាស្ត្រដូចម្តេចខ្លះក្នុងការប្រមូលពន្ធកាត់ទុក ?
- ២.តើដំណើរការនៃការប្រមូលពន្ធផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សង្គមជាតិ ?
- ៣.តើដំណើរការនៃការប្រមូលពន្ធកាត់ទុករបស់ពន្ធដារសាខាខណ្ឌចំការមនជួបនូវផលវិបាកអ្វីខ្លះ ?

១.៣ គោលបំណងនៃការស្រាវជ្រាវ

គោលបំណងនៃការស្រាវជ្រាវនេះ គឺផ្តោតសំខាន់ទៅលើបរិបទនៃការប្រមូលពន្ធរបស់សាខា ពន្ធដារខណ្ឌចំការមន ដើម្បីធ្វើការឆ្លុះបញ្ចាំងពីការអនុវត្តជាក់ស្តែង ពីនីតិវិធីក៏ដូចជាវិធីសាស្ត្រនៅក្នុងការប្រមូលពន្ធរបស់សាខាពន្ធដារខណ្ឌចំការមន។ ដើម្បីឱ្យបានយល់កាន់តែច្បាស់អំពីបញ្ហានេះនាងខ្ញុំកំណត់គោលបំណងនៃការស្រាវជ្រាវដូចខាងក្រោម៖

- ច្បាប់សារពើពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- ប្រព័ន្ធកំណត់ពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- កាតព្វកិច្ច និងសិទ្ធិរបស់អ្នកជាប់ពន្ធ
- អំណាច និងសិទ្ធិរបស់រដ្ឋបាលសារពើពន្ធ
- របបកំណត់ពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា
- មុខសញ្ញាជាប់ពន្ធ
- ការលើកលែងពន្ធ

- ការរៀបចំរចនាសម្ព័ន្ធ និងកាតព្វកិច្ចនៃការប្រមូលពន្ធកាត់ទុក
- ដំណើរការប្រមូលពន្ធកាត់ទុក របស់សាខាខណ្ឌចំការមន
- សកម្មភាពនៃការគ្រប់គ្រងការប្រមូលពន្ធកាត់ទុក
- ផលវិបាកក្នុងការប្រមូលពន្ធ ។

១.៤ ទំហំ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ

១.៤.១ ទំហំដែនកំណត់

តាមការស្រាវជ្រាវលើប្រធានបទខាងលើនេះ គឺនិយាយទាក់ទងទៅលើដំណើរការនៃការប្រមូលពន្ធ គឺវាមានន័យទូលំទូលាយណាស់ ហើយក៏មានច្រើនប្រភេទច្រើនសណ្ឋានដែរ ដូច្នេះតម្រូវឱ្យយើងជ្រើសរើស យកពន្ធមួយប្រភេទដើម្បីយកមកធ្វើការបកស្រាយឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នោះគឺពន្ធកាត់ទុកតែមួយ គត់សម្រាប់ឆ្នាំ២០២២។ នៅសាខាពន្ធដារខណ្ឌចំការមនដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ២៨ ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ជាក់ស្តែង ក្នុងការប្រមូលពន្ធឱ្យកាន់តែមានភាពល្អទៅមុខ តម្រូវឱ្យភ្នាក់ងារពន្ធដារអនុវត្តនូវច្បាប់សារពើពន្ធទៅលើអ្នកជាប់ពន្ធទៅតាមការកំណត់របស់សាខាពន្ធដារ។

១.៤.២ វិសាលភាពនៃការស្រាវជ្រាវ

ការស្រាវជ្រាវទៅលើដំណើរការនៃការប្រមូលពន្ធកាត់ទុករបស់ពន្ធដារ ក្រុមយើងខ្ញុំបានលើកយកតែ ទិន្នន័យ នៅក្នុងឆ្នាំ២០២១, ២០២២ និងឆ្នាំ ២០២៣ តែប៉ុណ្ណោះ។

១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ

១.៥.១ ការប្រមូលទិន្នន័យដំបូង

១.៥.២ ការប្រមូលទិន្នន័យបន្តបន្ទាប់

- ❖ ដកស្រង់ចេញពីបណ្ណាល័យប្រចាំ វិទ្យាស្ថាន វ៉ាន់ដា
- ❖ ការស្រាវជ្រាវចេញពី Web : (www.tax.gov.kh)
- ❖ សួរយោបល់ពីសិស្សច្បងដែលធ្លាប់បានឆ្លងកាត់
- ❖ តាមរយៈពិភាក្សាក្រុមនឹងការផ្លាស់ប្តូរមតិគ្នាទៅវិញទៅមក
- ❖ តាមរយៈសាស្ត្រាចារ្យដែលបានបង្រៀនមុខវិជ្ជាពន្ធដារ

១.៦ សារៈសំខាន់នៃការស្រាវជ្រាវ

បន្ទាប់ពីស្រាវជ្រាវចប់ យើងអាចដឹងយ៉ាងច្រើនអំពីដំណើរការនៃការប្រមូលពន្ធកាត់ទុករបស់សាខា ពន្ធដារខណ្ឌចំការមនដែលមានដូចតទៅ៖

+ ចំពោះសាខាពន្ធដារខណ្ឌចំការមន

- យល់កាន់តែច្បាស់អំពីដំណើរការនៃការប្រមូលពន្ធកាត់ទុករបស់សាខាពន្ធដារខណ្ឌចំការមន
- វិស្វកម្មយល់អំពីប្រភេទអ្នកជាប់ពន្ធទៅតាមកម្រិតផលរបរ
- យល់ដឹងពីបែបបទនៃការបង់ពន្ធកាត់ទុក
- វិស្វកម្មយល់ពីកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ
- យល់ដឹងពីរចនាសម្ព័ន្ធរបស់សាខាពន្ធដារខណ្ឌចំការមនបច្ចុប្បន្នកាន់តែច្បាស់

+

+ ចំពោះនិស្សិត

- ស្គាល់ពីសាខាពន្ធដារខណ្ឌចំការមន
- យល់ដឹងពីប្រវត្តិរបស់សាខាពន្ធដារខណ្ឌចំការមន
- យល់ដឹងពីរបៀបនៃការប្រមូលពន្ធកាត់ទុក
- យល់ដឹងពីច្បាប់ និងគោលការណ៍ផ្សេងៗដែលទាក់ទងនឹងការប្រមូលពន្ធរបស់សាខាពន្ធដារខណ្ឌចំការមន
- អ្វីដែលពិសេសនោះ គឺយល់ដឹងពីកាតព្វកិច្ច ផលប្រយោជន៍ដែលបានមកពីការប្រមូលពន្ធកាត់ទុករបស់សាខាពន្ធដារខណ្ឌចំការមន

១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ (The organization of Research)

នៅក្នុងកិច្ចការស្រាវជ្រាវនេះត្រូវបានបែងចែកជា ៥ ជំពូកដែលមានដូចខាងក្រោម៖

ជំពូកទី១ សេចក្តីផ្តើម៖

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ៖ ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០ គួបផ្សំនឹងភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ចសកលនៅឆ្នាំ២០២២ ដែលបណ្តាលមកពីសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ភាពតានតឹងនៃភូមិសាស្ត្រនយោបាយនៃប្រទេសមហាអំណាច និងការកើនឡើងសម្ពាធអតិផរណាក៏បានជះឥទ្ធិពល អវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

១.២ ចំណោទបញ្ហានៃការស្រាវជ្រាវ៖ ពន្ធ គឺជាចំណូលមួយផ្នែក ដែលមានសារៈសំខាន់ណាស់សម្រាប់ឆ្លើយតបទៅនឹងចំណាយរបស់រដ្ឋាភិបាល និងជាកន្លែងកៀរគរថវិកាជាតិ ព្រោះវាជាប្រភពមួយក្នុងការរួមចំណែកជួយដម្រុញឱ្យសេដ្ឋកិច្ចនិងប្រទេសជាតិមានការអភិវឌ្ឍទៅមុខបាន។

១.៣ គោលបំណងនៃការស្រាវជ្រាវ៖ គោលបំណងនៃការស្រាវជ្រាវនេះ គឺផ្តោតសំខាន់ទៅលើបរិបទនៃការប្រមូលពន្ធរបស់សាខា ពន្ធដារខណ្ឌចំការមន។

១.៤ ទំហំ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ៖ តាមការស្រាវជ្រាវលើប្រធានបទខាងលើនេះ គឺនិយាយទាក់ទងទៅលើដំណើរការនៃការប្រមូលពន្ធ គឺវាមានន័យទូលំទូលាយណាស់ ហើយក៏មានច្រើនប្រភេទច្រើនសណ្ឋានដែរ។

១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ៖ ការប្រមូលទិន្នន័យដំបូង និងការប្រមូលទិន្នន័យបន្ទាប់

១.៦ សារៈសំខាន់នៃការស្រាវជ្រាវ៖ បន្ទាប់ពីស្រាវជ្រាវចប់ យើងអាចដឹងយ៉ាងច្រើន អំពីដំណើរការនៃការប្រមូលពន្ធកាត់ទុករបស់សាខាពន្ធដារខណ្ឌចំការមន។

ជំពូកទី២ រំលឹកទ្រឹស្តី៖ នៅក្នុងជំពូកនេះនិយាយអំពីលក្ខណៈទូទៅនៃពន្ធ ប្រវត្តិពន្ធ និងយុទ្ធសាស្ត្រក្នុងការប្រមូលពន្ធកាត់ទុក អត្ថប្រយោជន៍ដែលអ្នកជាប់ពន្ធទទួលបានពីការប្រមូលពន្ធរបស់ពន្ធដារ ព្រមទាំងផលវិបាកនៃដំណើរការនៃការប្រមូលពន្ធរបស់ពន្ធដារសាខាពន្ធដារ។

ជំពូកទី៣ លទ្ធផលនៃការស្រាវជ្រាវ៖ នៅក្នុងជំពូកនេះក៏បានបង្ហាញអំពីស្ថានភាពទូទៅរបស់សាខាពន្ធដារខណ្ឌចំការមន ចក្ខុវិស័យ បេសកកម្ម និងគោលដៅរបស់សាខាពន្ធដារខណ្ឌចំការមន និងរចនាសម្ព័ន្ធគ្រប់គ្រងតួនាទី និងភារកិច្ច យុទ្ធសាស្ត្រនៃការប្រមូលពន្ធ(ការចុះបញ្ជីពន្ធដារ ការផ្សព្វផ្សាយទៅឱ្យអ្នកជាប់ពន្ធ និងការប្រមូលពន្ធតាមរបបស្វ័យប្រកាស) អត្ថប្រយោជន៍ដែលអ្នកជាប់ពន្ធទទួលបាន(ការផ្តល់សេវា

សាធារណៈ ការអភិវឌ្ឍប្រទេសជាតិ ការលើកលែងពន្ធ និងការធានាគម្លាភាព) ផលវិបាកនៃការប្រមូលពន្ធ កាត់ទុករបស់ពន្ធដារសាខាពន្ធដារខណ្ឌចំការមន(កត្តាសេដ្ឋកិច្ច ការគេចវេសពន្ធរបស់អ្នកជាប់ពន្ធ និងផលប្រយោជន៍ទៅវិញទៅមក)។

ជំពូកទី៤ ការវិភាគលើចំណុចខ្លាំងនិងចំណុចខ្សោយ៖ ការវិភាគលើចំណុចលើចំណុចខ្លាំង និងចំណុចខ្សោយរបស់ដំណើរការនៃការប្រមូលពន្ធកាត់ទុករបស់ពន្ធដារខណ្ឌចំការមន។

ជំពូកទី៥ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍៖ ការធ្វើសេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍របស់ដំណើរការនៃការប្រមូលពន្ធកាត់ទុករបស់ពន្ធដារខណ្ឌចំការមន។

ជំពូកទី២
រំលឹកជ្រើសរើស

ជំពូកទី២

ដំណើរការនៃការប្រមូលពន្ធកាត់ទុករបស់ពន្ធដារ

២.១ លក្ខណៈទូទៅនៃពន្ធ

២.១.១ និយមន័យ

ពន្ធ គឺជាកាតព្វកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គលទាំងអស់ដែលមានចែងក្នុងក្រឹត្យច្បាប់ ត្រូវតែចូលរួមបង់វិភាគទានជូនរដ្ឋ ក្រោមរូបភាពជាការប្រមូលចំណូលជាតិ ដើម្បីឱ្យរដ្ឋាភិបាលធ្វើការបែងចែកចំណូលឡើងវិញសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិទាំងមូល មានន័យថារដ្ឋមិនផ្តល់សេវាកម្មទៅឱ្យ អ្នកបង់ពន្ធទាំងនោះដោយផ្ទាល់វិញឡើយ ហើយអ្នកមានចំណូលតិចបង់ពន្ធតិច អ្នកមានចំណូលច្រើនបង់ពន្ធច្រើន^១។

ពន្ធ គឺជាបន្ទុករបស់អ្នកជាប់ពន្ធចំពោះរដ្ឋ និងជាកាតព្វកិច្ចគ្រប់សមាសភាពដែលកំណត់ដោយច្បាប់^២។

ពន្ធ គឺជារូបភាពនៃការបែងចែកឡើងវិញ នូវចំណូលជាតិដែលរដ្ឋាភិបាលបានប្រើប្រាស់ដើម្បីប្រមូលចំណូលមួយផ្នែកពីគ្រប់សមាសភាពសេដ្ឋកិច្ចដូចជា ក្រុមហ៊ុន សហគ្រាស អាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងប្រជាពលរដ្ឋ ដើម្បីបម្រើឱ្យ តម្រូវការរួមរបស់សង្គមជាតិទាំងមូល^៣។

ពន្ធ គឺជារូបធាតុ នៃការប្រមូលចំណូលមួយដែលផ្សារភ្ជាប់ជាមួយនិង សិទ្ធិអំណាច នយោបាយរបស់រដ្ឋាភិបាលដែលក្រឹត្យច្បាប់ជាកំណត់^៤។

ពន្ធ គឺជាការបង់វិភាគទាននូវកាតព្វកិច្ច របស់គ្រប់សមាសភាពសេដ្ឋកិច្ច ដែលរួមទាំងរូបវន្តបុគ្គល និងនីតិបុគ្គល ជូនរដ្ឋាភិបាលដែលមានច្បាប់កំណត់^៥។

ពន្ធ គឺជាពន្ធបន្ថែមអាករ កម្រៃ ឬបន្ទុកផ្សេងទៀតដែលយកលើទំនិញស្របតាមបញ្ញត្តិណាមួយនៃច្បាប់នេះ ឬច្បាប់និងបទប្បញ្ញត្តិផ្សេងទៀតដែលអនុវត្តនិងគ្រប់គ្រងដោយគយ^៦។

២.១.២ ប្រភេទនៃពន្ធ

ប្រទេសជាច្រើននៅទូទាំងសកលលោក បានប្រើប្រាស់ប្រព័ន្ធប្រមូលប្រាក់ពីប្រជារាស្ត្រនេះ ទៅឱ្យអ្នកគ្រប់គ្រងប្រទេស។ មូលហេតុចម្បងតែមួយគត់ដែលអ្នកត្រូវបង់ពន្ធនោះគឺ ដើម្បីចិញ្ចឹមរដ្ឋរបស់អ្នកឱ្យដំណើរការទៅមុខ។ ពន្ធដែលកំពុងប្រើប្រាស់នៅកម្ពុជាបច្ចុប្បន្ន មានច្រើនប្រភេទដែលមានដូចជាពន្ធលើប្រាក់ចំណូលទៅលើសហគ្រាស ពន្ធទៅលើថ្លៃទំនិញ ឬសេវាកម្ម (VAT) ពន្ធទៅលើប្រាក់ខែ ពន្ធកាត់ទុក និងពន្ធបន្ទាប់បន្សំជាច្រើនទៀត។ អ្នកត្រូវបង់ពន្ធ ព្រោះប្រាក់អ្នកនឹងជួយឱ្យរាជរដ្ឋាភិបាល អាចចំណាយទៅលើប្រាក់ខែមន្ត្រីរាជការ អាចប្រើប្រាស់នៅក្នុងវិស័យសាធារណៈនានា ក៏ដូចជាវិស័យសន្តិសុខផងដែរ។ ក្នុងលក្ខខណ្ឌដែលអ្នកគេចវេស ឬមិនបានបំពេញកាតព្វកិច្ចនោះទេ អ្នកអាចប្រឈមមុខត្រូវពិន័យប្រាក់ ក៏ដូចជាប្រឈមមុខនឹងច្បាប់ផងដែរ។ នៅក្នុងន័យមន័យរបស់សេដ្ឋកិច្ចវិទូវិញ ពន្ធ គឺជាការផ្ទេរប្រាក់ពីគ្រួសារ ឬក្រុមហ៊ុនអោយទៅកាន់រាជរដ្ឋាភិបាល។ វាមានឥទ្ធិពលដែលអាចប៉ះពាល់ទៅដល់កំណើនសេដ្ឋកិច្ច ក៏ដូចជាកាតសុខស្រួលក្នុងការរស់នៅរបស់ប្រជាជន^៧។ ពន្ធគឺជាការគិតថ្លៃផ្នែកហិរញ្ញវត្ថុជាក់ហិត ឬ

1 <https://www.facebook.com/>
2 <https://www.facebook.com/>
3 <http://chandaracitc.weebly.com/uploads/1/3/0/1/13016555/taxation.pdf>
4 <http://chandaracitc.weebly.com/uploads/1/3/0/1/13016555/taxation.pdf>
5 <http://chandaracitc.weebly.com/uploads/1/3/0/1/13016555/taxation.pdf>
6 <https://www.khsearch.com/qna/31015>
7 https://www.facebook.com

ប្រភេទពន្ធផ្សេងទៀតដែលដាក់លើអ្នកជាប់ពន្ធ (នីតិបុគ្គល ឬរូបវន្តបុគ្គល) ដោយអង្គការរដ្ឋាភិបាល ដើម្បីប្រមូលថវិកាចំណាយរបស់រដ្ឋាភិបាល ការចំណាយសាធារណៈ ឬជាមធ្យោបាយគ្រប់គ្រង និងកាត់បន្ថយអវិជ្ជមានខាងក្រៅ។ ការអនុលោមតាមច្បាប់ពន្ធសំដៅទៅលើសកម្មភាពគោលនយោបាយ និងអាកប្បកិរិយាបុគ្គលដែលមានគោលបំណងធានាថា អ្នកជាប់ពន្ធកំពុងបង់ពន្ធត្រឹមត្រូវតាមពេលវេលាត្រឹមត្រូវ និងធានាបាននូវប្រាក់ឧបត្ថម្ភពន្ធត្រឹមត្រូវ និងការបន្តបន្ថយពន្ធ។ ពន្ធរួមមានអាករផ្ទាល់ ឬដោយប្រយោល ហើយអាចត្រូវបានបង់ជាប្រាក់ ឬស្មើនឹងកម្លាំងពលកម្ម។ ប្រទេសទាំងអស់ មានប្រព័ន្ធពន្ធដារដើម្បីទូទាត់សម្រាប់តម្រូវការសាធារណៈ សង្គមរួម ឬតម្រូវការជាតិដែលបានព្រមព្រៀងគ្នា និងសម្រាប់មុខងាររបស់រដ្ឋាភិបាល។ អាស្រ័យហេតុនេះ ការយកពន្ធគឺជាប្រធានបទដ៏ជាក់លាក់ដេញដោលគ្នាយ៉ាងខ្លាំង ដោយមនុស្សមួយចំនួនដូចជាការយកពន្ធ ត្រូវបានចាត់ទុកថាចាំបាច់ដោយការមូលមតិទូទៅ ដើម្បីឱ្យសង្គមដំណើរការ និងរីកចម្រើនប្រកបដោយសណ្តាប់ធ្នាប់ និងសមធម៌ តាមរយៈការផ្តល់ទំនិញ និងសេវាសាធារណៈរបស់រដ្ឋាភិបាល ផ្សេងទៀត ដូចជាអ្នកសេរីនិយម និងពួកអនាធិបតេយ្យនិយម គឺជាអ្នកប្រឆាំងការយកពន្ធ និងបរិហារការបង់ពន្ធយ៉ាងទូលំទូលាយ ឬទាំងស្រុងដោយចាត់ថ្នាក់ការយកពន្ធជាការលួច ឬការជំរិតតាមរយៈការបង្ខិតបង្ខំជាមួយនិងការប្រើប្រាស់កម្លាំង។ នៅក្នុងសេដ្ឋកិច្ចទីផ្សារការយកពន្ធត្រូវបានចាត់ទុកថាជាជម្រើសដែលអាចសម្រេចបានបំផុតក្នុងប្រតិបត្តិការរបស់រដ្ឋាភិបាល (ជំនួសឱ្យភាពជាកម្មសិទ្ធិរបស់រដ្ឋដែលរីករាលដាលនៃមធ្យោបាយនៃការផលិត) ដោយសារការបង់ពន្ធអាចឱ្យរដ្ឋាភិបាលបង្កើតប្រាក់ចំណូល ដោយមិនមានការជ្រៀតជ្រែកយ៉ាងខ្លាំងជាមួយទីផ្សារ និងអាជីវកម្មឯកជន។ ការយកពន្ធរក្សាប្រសិទ្ធភាព និងផលិតភាពនៃវិស័យឯកជនដោយអនុញ្ញាតឱ្យបុគ្គល និងអាជីវកម្មធ្វើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចផ្ទាល់ខ្លួន ចូលរួមក្នុងការផលិតដែលអាចបត់បែនបាន ការប្រកួតប្រជែង និងការច្នៃប្រឌិតជាលទ្ធផលនៃកម្លាំងទីផ្សារ។ ប្រទេសមួយចំនួនមានមុខងារជាជម្រកពន្ធដោយដាក់ពន្ធតិចតួចលើប្រាក់ចំណូលផ្ទាល់ខ្លួនរបស់បុគ្គលនិងលើប្រាក់ចំណូលសាជីវកម្ម។ ជម្រកពន្ធទាំងនេះ ទាក់ទាញដើមទុនពីបរទេស ខណៈពេលដែលបណ្តាលឱ្យបាត់បង់ចំណូលពន្ធក្នុងប្រទេស ដែលមិនមែនជាឋានសួគ៌ផ្សេងទៀត (តាមរយៈសំណឹកមូលដ្ឋាន និងការផ្លាស់ប្តូរប្រាក់ចំណេញ)^៨។

២.១.៣ ទ្រឹស្តីនៃពន្ធ

រឿងដូចជាការការពារប្រទេស និងការរក្សាស្ថាប័នរដ្ឋាភិបាលល្អ គឺជាផលប្រយោជន៍ទូទៅសម្រាប់សាធារណៈជន ដូច្នេះហើយ វាជាការសមហេតុផលដែលប្រជាជនទាំងមូលគួរតែចូលរួមចំណែកក្នុងការចំណាយលើពន្ធ។ ប្រព័ន្ធពន្ធ ជាឧទាហរណ៍ បរិមាណនៃបុគ្គលពន្ធដែលត្រូវបង់គួរមានទំនាក់ទំនងខ្លះទៅនិងសមត្ថភាពរបស់ពួកគេក្នុងការទូទាត់... ពន្ធល្អិត្រូវនឹងលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួនបួន។ ពួកគេគឺសមាមាត្រទៅនឹងប្រាក់ចំណូល ឬសមត្ថភាពក្នុងការបង់ជាក់លាក់ជាជាងតាមអំពើចិត្ត។ ត្រូវបង់តាមពេលវេលា និងតាមមធ្យោបាយងាយស្រួលសម្រាប់អ្នកជាប់ពន្ធក្នុងការគ្រប់គ្រង និងប្រមូល។

នៅក្នុងអក្សរសិល្ប៍ហិរញ្ញវត្ថុសាធារណៈទំនើប សេដ្ឋកិច្ចទាំងមូលនៃប្រព័ន្ធពន្ធដារបានអភិវឌ្ឍន៍ (សេដ្ឋកិច្ចប្រព័ន្ធពន្ធដារ) ដែលអាចត្រូវបានកំណត់ថាជា ការគ្រប់គ្រងរួមនៃចំណូលសាធារណៈរបស់រដ្ឋ ឬការធ្វើសមាហរណកម្មនៃចំណូល និងចំណាយសាធារណៈរបស់ក្រុម ដើម្បីរៀបចំសេដ្ឋកិច្ចឆ្លាតវៃ។

⁸ <https://en.m.wikipedia.org/wiki/Tax>

គោលនយោបាយដែលជម្រុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងការការពារប្រឆាំងនឹងហានិភ័យមុខងារ សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។ ទ្រឹស្តីដែលមានឥទ្ធិពលគឺជាទ្រឹស្តីសមត្ថភាពដែលបង្ហាញ ដោយ **Arthur Cecil Pigou** និងទ្រឹស្តីអត្ថប្រយោជន៍ដែលបង្កើតឡើងដោយ **Erik Lindahl**។ មានកំណែ ក្រោយនៃទ្រឹស្តីអត្ថប្រយោជន៍ដែលគេស្គាល់ថាជាទ្រឹស្តី "ការផ្លាស់ប្តូរដោយស្ម័គ្រចិត្ត"។ នៅក្រោមទ្រឹស្តី អត្ថប្រយោជន៍ កម្រិតពន្ធត្រូវបានកំណត់ដោយស្វ័យប្រវត្តិពីព្រោះអ្នកជាប់ពន្ធបង់តាមសមាមាត្រសម្រាប់ អត្ថប្រយោជន៍រដ្ឋាភិបាលដែលពួកគេទទួលបាន។ ម្យ៉ាងទៀត បុគ្គលដែលទទួលបានអត្ថប្រយោជន៍ច្រើន បំផុតពីសេវាសាធារណៈត្រូវបង់ពន្ធច្រើនជាងគេ។ នៅទីនេះ គំរូពីរដែលទទួលយកវិធីសាស្ត្រអត្ថប្រយោជន៍ ត្រូវបានពិភាក្សា : ម៉ូដែល **Lindal** និងម៉ូដែល **Bowen**⁹។

២.២ យុទ្ធសាស្ត្រក្នុងការប្រមូលពន្ធភាគុករបស់ពន្ធដារសាខាខណ្ឌចំការមន

២.២.១ និយមន័យ

យុទ្ធសាស្ត្រ គឺជាការគិត ឬការពិចារណាពីរកនូវដំណោះស្រាយ និងមធ្យោបាយ¹⁰។

យុទ្ធសាស្ត្រ គឺជាផែនការសកម្មភាពគ្រោងឡើង ដើម្បីសម្រេចបាន នូវគោលដៅ ជាក់លាក់មួយ¹¹។

យុទ្ធសាស្ត្រ គឺសំដៅលើ ការរៀបចំផែនការធ្វើអ្វីមួយ¹²។

យុទ្ធសាស្ត្រ គឺមានន័យថា សំណុំនៃផែនការ ដើម្បីរៀបចំផែនការ ដើម្បីសម្រេចបាននូវគោលដៅ¹³។

យុទ្ធសាស្ត្រ គឺ៖

- ជាសិល្បៈនៃទ័ព និងការធ្វើសកម្មភាពទាំងឡាយក្នុងគោលបំណងបង្កើតលទ្ធភាពជោគជ័យ។
- ការរៀបចំសកម្មភាពសរុបរបស់ក្រុមហ៊ុនមួយដើម្បីបង្កើតនូវចីរភាពនៃភាពខ្លាំងក្នុងការប្រកួត ប្រជែង និងសម្រេចបាននូវការសម្តែងសកម្មភាពឆ្នើម ។
- និយាយពីជម្រើសចាំបាច់ដើម្បីសម្តែងសកម្មភាពផ្សេងពីគូប្រជែង ឬសម្តែងសកម្មភាពស្រដៀង តែតាមវិធីផ្សេង ។
- ការកសាង ការចម្លងរវាងស្ថានភាពបច្ចុប្បន្ន និងស្ថានភាពដែលចង់បាន¹⁴។

២.២.២ ប្រភេទនៃយុទ្ធសាស្ត្រ

ពាក្យនេះក្លាយមកពីពាក្យក្រិច **Strategos** ដែលមានន័យថា "មេទ័ព ឬ មេបញ្ជាការ កងទ័ព"។ ក្នុង ភាសាខ្មែរ វាក្លាយមកពីពាក្យ "យុទ្ធសាស្ត្រ < យុទ្ធ + សាស្ត្រ"។ យុទ្ធ ជាពាក្យបាលីសំស្ក្រឹត មាន ន័យថា ចម្បាំង ឬសង្គ្រាម ចំណែកឯ សាស្ត្រ ជាពាក្យបាលី សំស្ក្រឹតដូចគ្នា និងមានន័យថា ក្បួន ឬគម្ពីរ។ សរុបមក យុទ្ធសាស្ត្រមានន័យថា ជាក្បួន ចម្បាំង ឬក្បួនសម្រាប់ច្បាំង។

យុទ្ធសាស្ត្រ ត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងវិស័យ នយោបាយ យោធា សេដ្ឋកិច្ច និង ជំនួញ។ កន្លងមក មានអ្នកប្រាជ្ញ ជាច្រើនបានចងក្រងទ្រឹស្តីនៃ យុទ្ធសាស្ត្រ ហើយខ្លះមានប្រវត្តិតាំងពីមុនគ្រឹស្ត

9 https://en.m.wikipedia.org/wiki/Theories_of_taxation

10 Personal Opinion

11 <https://socheatorganization.wordpress.com>

12 <https://thmeythmey.com/m/?page=detail&id=59938>

13 <https://thmeythmey.com/m/?page=detail&id=59938>

14 <https://www.khsearch.com/qna/31418>

សករាជមកម្ល៉េះ។ ក្នុងចំណោមនោះមានដូចជាលោក ស៊ុន ស៊ូ (ស.វ ទី៦ មុន គ.ស), បាណាក្យា (ស.វ ទី៤ មុន គ.ស), ម៉ៅសេទុង, ម៉ៃយើល ផតធើរ, ខាលរ៉ុន កូសរីដ ជាដើម។

តាមការពិសោធន៍ និងអង្កេតជាក់ស្តែងលើ ទិដ្ឋភាព និងដំណើរការប្រព្រឹត្តិទៅនៃអង្គភាព យុទ្ធសាស្ត្រ ត្រូវបានបែងចែកជាបី កម្រិតផ្សេងគ្នា គឺកម្រិតយុទ្ធសាស្ត្រ (Corporate/strategic level) កម្រិតគ្រប់គ្រង ឬ កម្រិតកណ្តាល (Business/Management level) និងកម្រិតប្រតិបត្តិការ (functional/operational level)។

កម្រិតយុទ្ធសាស្ត្រ ជាកម្រិតកំពូល ភាគច្រើនពុំជាប់ពាក់ព័ន្ធនឹងការងារ បច្ចេកទេស ច្រើនឡើយ។ នៅក្នុងអង្គភាពអាជីវកម្ម គឺបណ្តាក្រុមប្រឹក្សាភិបាល ឬនាយកប្រតិបត្តិ ដែលជាអ្នកស្ថិតនៅក្នុង កម្រិតនេះ។

កម្រិតកណ្តាល ជាប់ពាក់ព័ន្ធយ៉ាងច្រើនទៅនឹងដំណើរការគ្រប់គ្រង និងបច្ចេកទេស។ អ្នកគ្រប់គ្រង ផ្នែកទីផ្សារ ហិរញ្ញវត្ថុ រដ្ឋបាល និង ព័ត៌មានវិទ្យា ត្រូវបានចាត់ចូលទៅក្នុងកម្រិតនេះ។ កម្រិត កណ្តាលនេះ មានតួនាទីចាត់ចែងឱ្យយុទ្ធសាស្ត្រកើតចេញជាសកម្មភាព។

កម្រិតប្រតិបត្តិការ ជាអ្នកអនុវត្តន៍នូវយុទ្ធសាស្ត្រដែលថ្នាក់កំពូល និង កណ្តាលបានដាក់ចេញ¹⁵។

២.២.៣ ទ្រឹស្តីនៃយុទ្ធសាស្ត្រ

នៅពេលដែលយើងនិយាយអំពីជំនាញ ឬការរៀបចំយុទ្ធសាស្ត្រសម្រាប់អាជីវកម្ម ប្រាកដណាស់ថា ទ្រឹស្តីមួយដែលដើរតួនាទីសំខាន់បំផុត ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងសាកលលោក នោះគឺ ទ្រឹស្តីកម្លាំងទាំង៥ របស់លោក Porter ឬដែលតាមភាសាអង់គ្លេសថា Porter's Five Forces។

តើកម្លាំងទាំង ៥ របស់ Porter មានអ្វីខ្លះ?

១. Threat of New Entry (កត្តាគំរាមកំហែងពីអ្នកលោតចូលទីផ្សារថ្មី)៖ នេះគឺជាកត្តាខាងក្រៅ មួយទៀតដែលយើងមិនអាចគ្រប់គ្រងបានផងដែរ។ ឧទាហរណ៍យើងកំពុងរកស៊ីជោគជ័យលើវិស័យអ្វីមួយ ស្រាប់តែមានគូប្រកួតដែលមានលុយ និងធនធានខ្លាំងជាងយើង លោតចូលទីផ្សារភ្លាម នោះច្បាស់ណាស់ ថាវានឹងប៉ះពាល់ដល់ប្រាក់ចំណេញរបស់យើងជាមិនខាន ហើយគូប្រកួតដែលមានធនធានច្រើនជាងយើង គេនឹងបុកទីផ្សារខ្លាំងជាងយើង ជួនកាលអាចលែងដល់យុទ្ធសាស្ត្របន្ទាបតម្លៃទៀតក៏បាន។

២. Supplier Power (កម្លាំងអ្នកផ្គត់ផ្គង់)៖ វាត្រូវបានកំណត់ទៅលើថាតើអ្នកផ្គត់ផ្គង់ទំនិញ ឬ សេវាកម្មឱ្យអ្នកងាយស្រួលដើម្បីដំឡើងថ្លៃបានកម្រិតណា? តើអ្នកមានដៃគូផ្គត់ផ្គង់សំខាន់ៗ ឬធំៗ ប៉ុន្មាន? ហើយដៃគូទាំងនោះមានផលិតផល ឬសេវាកម្មពិសេសៗយ៉ាងណាខ្លះ? បើអ្នកផ្លាស់ប្តូរដៃគូ ផ្គត់ផ្គង់វិញ តើតម្លៃអាចនឹងថ្លៃដែរឬអត់? ផ្លាស់ប្តូរទៅចំណេញ ឬក៏ខាត?

នៅពេលដែលយើងមានដៃគូផ្គត់ផ្គង់កាន់តែច្រើន នោះយើងកាន់តែងាយស្រួលផ្លាស់ប្តូរ និងមានជម្រើស ច្រើនយ៉ាង។ បើយើងចង់ប្តូរក៏យើងមិនខាត តែបើអ្នកផ្គត់ផ្គង់តិចវិញ នោះច្បាស់ជាពួកគេអាចក្រឡកអ្នកបានជា មិនខាន។ អ្នកផ្គត់ផ្គង់តិចអាចបង្ខិតបង្ខំតម្លៃបានគ្រប់ពេល ហើយច្បាស់ណាស់ថា វានឹងប៉ះពាល់ដល់ប្រាក់ ចំណេញរបស់អ្នក។

៣. Buyer Power (កម្លាំងរបស់អ្នកទិញ)៖ ត្រង់ចំណុចនេះ យើងត្រូវសួរខ្លួនឯងថាតើកម្លាំងរបស់ អតិថិជនអាចធ្វើឱ្យតម្លៃរបស់យើងចុះដែរឬអត់? ពួកគេអាចក្រឡកតម្លៃរបស់យើងបានដែរឬយ៉ាងណា? អ្នក

¹⁵ <https://socheatorganization.wordpress.com/2013/02/16/>

មានអតិថិជនប៉ុន្មានក្នុងដៃ? ហើយថា តើអតិថិជនម្នាក់ៗទិញច្រើនកម្រិតណា? ហើយប្រសិនបើពួកគេលែងទិញទំនិញ ឬសេវាកម្មយើងហើយរត់ទៅទិញទំនិញ ឬសេវាកម្មរបស់គូប្រកួតវិញ តើពួកគេខាត ឬចំណេញ?

ប្រសិនបើអតិថិជនជាប្រភេទអតិថិជនលក់រាយ នោះក្រុមហ៊ុន បាត់បង់ ១ ឬ២ ឬច្រើនជាងនេះ ក៏មិនមានបញ្ហាធំដុំដែរ (សម្រាប់ប្រភេទអាជីវកម្មផ្ដោតទៅលើអតិថិជន ឬ **business to consumer**) ប៉ុន្តែបើប្រភេទអាជីវកម្មផ្តល់សេវាកម្ម ឬទំនិញដល់អាជីវកម្មដូចគ្នាវិញ (**business to business**) ការបាត់បង់អតិថិជន ១ឬ២ អាចធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញជាមិនខាន។

៤. Threat of Substitution(កត្តាគំរាមកំហែងពីទំនិញជំនួស)៖ នេះក៏ជាកត្តាគ្រោះថ្នាក់មួយដែរ ប្រសិនបើអតិថិជនអាចស្វែងរកទំនិញជំនួសបាននោះ ប្រហែលជាអ្នកជួបបញ្ហាជាមិនខាន ប្រសិនបើតម្លៃទំនិញរបស់យើងថ្លៃជាងទំនិញជំនួសនោះ។ វាក៏ជាកត្តាខាងក្រៅដែលយើងមិនអាចគ្រប់គ្រងបានឧទាហរណ៍ថា យើងលក់ម៉ាស៊ីនចាស់ស៊ីឌី ឬឌីឌី នៅពេលដែលបច្ចេកវិទ្យាកាន់តែទំនើប មនុស្សអាចដោនឡូតបទចម្រៀងជា MP3 ឬ MP4 និងអាចចាក់តាម USB Flash ឬចាក់តាមទូរស័ព្ទបាននោះ នោះការលក់ម៉ាស៊ីនចាស់ស៊ីឌី ឬឌីឌីនឹងធ្លាក់ចុះ។

៥. Competitive Rivalry (កម្លាំងគូប្រកួត)៖ ជាចំណុចសំខាន់មួយដែលយើងមើលទៅលើកម្លាំង និងលក្ខណៈពិសេសរបស់គូប្រកួតប្រជែង។ យើងនឹងសិក្សាថា តើមានគូប្រកួតប៉ុន្មាននៅក្នុងទីផ្សាររបស់យើង? អ្នកណាខ្លះ? ហើយលក្ខណៈពិសេសនៃសេវាកម្ម ឬផលិតផលរបស់គេ កម្រិតយ៉ាងណាដែរដើម្បីប្រៀបនឹងអ្នក?

នៅក្នុងបរិយាកាសនេះ ប្រសិនបើការប្រកួតប្រជែងមានលក្ខណៈតានតឹងមែនទែននោះ នោះក្រុមហ៊ុនអាចនឹងឈានដល់ការប្រើប្រាស់យុទ្ធសាស្ត្រលេងជាមួយនឹងការកំណត់តម្លៃ (**pricing strategy**) ឬវាយលុកតាមរយៈយុទ្ធសាស្ត្រទីផ្សារ (ផ្សព្វផ្សាយ) ¹⁶។

២.៣ អត្ថប្រយោជន៍ដែលអ្នកជាប់ពន្ធទទួលបានពីការប្រមូលពន្ធរបស់ពន្ធដារ

២.៣.១ និយមន័យ

អត្ថប្រយោជន៍ គឺមានន័យថា អ្វីៗដែលទទួលបានមានប្រយោជន៍ ដែលត្រូវទទួល¹⁷។

អត្ថប្រយោជន៍ គឺជាការផ្តល់ជាគុណប្រយោជន៍ជាទឹកប្រាក់ កម្ចី តម្លៃឈ្នួល រង្វាន់ កម្រៃជើងសារ សេវាកម្មឯទៀត ឬអំណោយអ្វីមួយរួមទាំង វត្ថុមានតម្លៃ ឬជាទ្រព្យសម្បត្តិប្រភេទអ្វីមួយ¹⁸។

អត្ថប្រយោជន៍ គឺជាអំណាចនៃទំនិញ ឬសេវាកម្មដើម្បីបំពេញតម្រូវការនិងចំណង់ចំណូលចិត្តរបស់អតិថិជន¹⁹។

អត្ថប្រយោជន៍ គឺអ្វីៗដែលមានផលប្រយោជន៍²⁰។

អត្ថប្រយោជន៍ ជាការងារ តំណែង មុខងារ កិច្ចព្រមព្រៀង ឬកិច្ចសន្យាអ្វីមួយ²¹។

¹⁶ <https://www.facebook.com/share/6ZCfyFdgtNGYf99A/?mibextid=WC7FNe>

¹⁷ <https://videolearning.com/1-5492/>

¹⁸ <https://videolearning.com/1-5492/>

¹⁹ <https://www.khsearch.com/qna/25982>

²⁰ <https://www.sangapac.com/dictionary/a/6868>

²¹ <https://videolearning.com/1-5492/>

អត្ថប្រយោជន៍ ជាសេវាកម្មឯទៀត ឬជាការផ្តល់ជាគុណប្រយោជន៍ រួមទាំងកិច្ចការពារមិនឱ្យមានការដាក់ទណ្ឌកម្មដែលលេចចេញជាអំពើ ឬដំណើរនៃការដាក់ទណ្ឌកម្មរដ្ឋប្បវេណី ឬព្រហ្មទណ្ឌ ទោះបីទណ្ឌកម្មនេះត្រូវបានកំណត់ ឬពុំទាន់បានកំណត់ក៏ដោយ²²។

២.៣.២ ប្រវត្តិនៃអត្ថប្រយោជន៍

ប្រភពនៃអត្ថប្រយោជន៍ គឺជាកស្ថតាងប្រវត្តិសាស្ត្រ រួមមានរូបភាព កំណត់ហេតុ ឯកសារ ឬសម្ភារៈផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់សេវាកម្មក្រុមហ៊ុន សុខភាពដទៃទៀតដែលគ្រប់ដណ្តប់កស្ថតាងប្រវត្តិនៃអត្ថប្រយោជន៍ជាច្រើន។ ប្រភពនៃអត្ថប្រយោជន៍គឺសំខាន់ណាស់។

❖ ប្រភពមានអត្ថប្រយោជន៍ជាច្រើន៖

- វាផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការសហការគ្នានៅក្នុងមែកធាងគ្រួសារ។
- នៅពេលដែលអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ អ្នកអាចយល់អំពីរបៀបគ្រប់គ្រងចំណូល និងចំណាយរបស់អ្នកក៏ដូចជាធ្វើយ៉ាងណាដើម្បីចៀសវាងការចំណាយហួសកម្រិតដែលអាចនាំឱ្យអ្នកជាប់ផ្ទុកក្នុងបំណុល។
- សម្រាប់អតិថិជនដែលប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនអចលនទ្រព្យដែលយើងនិយាយ ចំពោះតែក្រុមហ៊ុនអចលនទ្រព្យណាដែលមានអាជ្ញាប័ណ្ណស្របច្បាប់។ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ចំណេញពេលវេលា មិនពិបាកចរចាជាមួយម្ចាស់អចលនទ្រព្យ មិនចាំបាច់ចំណាយថវិកា ទទួលបានអចលនទ្រព្យតម្លៃទាប មិនចាំបាច់ហត់ និងលំបាករឿងរៀបចំឯកសារ កាត់បន្ថយហានិភ័យ ។
- អត្ថប្រយោជន៍សុខភាពរបស់សារាយសមុទ្រមានដូចជា ប្រភពនៃអ៊ីយ៉ូត ការពារភាពធាត់លើសទម្ងន់ ជំនួយក្នុងការរំលាយអាហារ ជំងឺទឹកនោមផ្អែម ថែទាំមាត់ធ្មេញ ការពារសុខភាពបេះដូង ថែរក្សាស្បែក និងអត្ថប្រយោជន៍ផ្សេងទៀត ជួយក្នុងការរក្សាតុល្យភាពអេឡិចត្រូលីតនៃរាងកាយ។ ប្រសិទ្ធភាពប្រឆាំងនឹងការរលាកបានបង្ហាញពីប្រសិទ្ធភាពក្នុងការព្យាបាលជំងឺពុកផ្តាសាយ និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃផងដែរ។ ពួកវាមានលក្ខណៈសម្បត្តិព្យាបាលដែលជួយក្នុងការធ្វើឱ្យឈាមរត់បានប្រសើរ²³។

២.៣.៣ ទ្រឹស្តីនៃអត្ថប្រយោជន៍

រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៅបន្តអនុវត្តអនុសាសន៍ចំនួន១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត។ នេះគឺជាការបញ្ជាក់របស់សម្តេចមហាបវរវិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករកាលពីកន្លងទៅថ្មីៗ។

អត្ថប្រយោជន៍១០ចំណុចនោះ រួមមាន៖

22 <https://videolearning.com/1-5492/>
23 <https://www.google.com/search?>

- ទី១. ប្រាក់ឈ្នួលអប្បបរមាចំនួន២០០ដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ចូលប្រាក់អត្ថប្រយោជន៍ចំនួន៥ផ្សេងទៀត ដែលកម្មករម្នាក់ទទួលបានជាមធ្យមទទួលបានប្រាក់ឈ្នួលចន្លោះ ២១៧-២៥៩ ដុល្លារអាមេរិក ហើយបើក១ខែចំនួន២ដង។
- ទី២. ការទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់ តាមរយៈបណ្តុះបណ្តាលបេសន្តិសុខសង្គម (ប.ស.ស.)។
- ទី៣. ការទទួលបានប្រាក់ឈ្នួល ១២០% និងឈប់សម្រាករយៈពេល៣ខែក្នុងពេលសម្រាលកូន។
- ទី៤. ទទួលបានប្រាក់ឧបត្ថម្ភក្រោយពេលសម្រាលកូន ដោយកូន១នាក់ទទួលបានថវិកា៨០ម៉ឺនរៀល កូន២នាក់ទទួលបាន១.២លានរៀល និងកូន៣នាក់ទទួលបាន១.៦លានរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន៥លានរៀល ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។
- ទី៥. និយោជកបានបង់ភាគទានបេសន្តិសុខសង្គមផ្នែកថែទាំសុខភាព ១០០% ជំនួសកម្មករនិយោជិត។
- ទី៦. បន្តត្រួតពិនិត្យថ្លៃឈ្នួលផ្ទះដោយមិនឱ្យដំឡើងថ្លៃខ្ពស់ហួសពេក ខណៈដែលថ្លៃទឹកនិងថ្លៃអគ្គិសនីនៅតាមផ្ទះជួលតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតពីរដ្ឋ និងតម្លៃរបស់រដ្ឋ។
- ទី៧. ពង្រឹងការអនុវត្តច្បាប់ស្តីពីបេសន្តិសុខសង្គម ជាពិសេសបេសន្តិសុខសង្គមផ្នែកប្រាក់សោធន។
- ទី៨. ការអនុវត្តច្បាប់ស្តីពីការងារដើម្បី កំណត់ការបើកប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិត៦ខែម្តង។
- ទី៩. ការដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិតកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍។
- ទី១០. ការពង្រីកកិច្ចសហការជាមួយប្រទេសជាដៃគូ ដើម្បីផ្តល់ឱកាសការងារ ការពារសិទ្ធិ និងផលប្រយោជន៍ពលករនៅក្រៅប្រទេស ដើម្បីទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ²⁴។

២.៤ ផលវិបាកនៃដំណើរការនៃការប្រមូលពន្ធភាគទុករបស់ពន្ធដារខណ្ឌចំការមន

២.៤.១ និយមន័យ

ផលវិបាក គឺជាផលដែលមិនរំពឹងពីការអនុវត្តការងារ។

ផលវិបាក គឺជាផលដោយអចេតនាដែលកើតឡើងនៅពេលខ្លះបន្ទាប់ពីព្រឹត្តិការណ៍ ឬសកម្មភាពជាពិសេសអ្វីដែលមិនគប្បី។

២.៤.២ ទ្រឹស្តីនៃផលវិបាក

នៅក្នុងនាទីប្រវត្តិសាស្ត្រពិភពលោករបស់យើង សេង ឌីណា សូមលើកឡើងអំពីផលវិបាកដែលបន្សល់ទុកដោយសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ាក់ ឬសង្គ្រាមឈូងសមុទ្រ ពែក្ស កាលពីឆ្នាំ ១៩៩១។ នៅដើមឆ្នាំ ១៩៩១ នៅពេលដែលកងទ័ព អាមេរិកបើកការវាយប្រហារទៅលើ អ៊ីរ៉ាក់ គោលដៅ និងអាណត្តិដែលផ្តល់ ដោយក្រុមប្រឹក្សា សន្តិសុខ អ.ស.ប គឺដើម្បីរំដោះ កូរ៉េត ឱ្យផុតពីការឈ្លានពានរបស់ អ៊ីរ៉ាក់។

24 <https://pressocm.gov.kh/archives/84803>

នៅដើមឆ្នាំ១៩៩១ នៅពេលដែលកងទ័ពអាមេរិកបើកការ វាយប្រហារទៅលើអ៊ីរ៉ាក់ គោលដៅ និង អាណត្តិដែលផ្តល់ ដោយក្រុមប្រឹក្សាសន្តិសុខអ.ស.ប គឺដើម្បីរំដោះកូរ៉េត្រូវបានផុតពី ការឈ្លានពានរបស់អ៊ីរ៉ាក់។ នៅចុងខែកុម្ភៈ ឆ្នាំ១៩៩១ កូរ៉េត្រូវបានរំដោះ ហើយកងទ័ពអ៊ីរ៉ាក់ទាំងអស់ដែលស្ថិតនៅក្នុងទឹកដីកូរ៉េត្រូវ បង្ខំចិត្តដកថយចូលទៅក្នុងទឹកដីខ្លួនវិញ។ មកដល់ត្រឹមនេះអាមេរិកអាចមានផ្លូវ២៖ រឿយបញ្ចប់ប្រតិបត្តិការតែ ត្រឹមនេះ ឬមួយបន្តវាយលុកចូលឈ្លានពានអ៊ីរ៉ាក់ ដើម្បីផ្តល់រំលឹកបង្ហាត់សាជាមហិ សេន។ ក៏ប៉ុន្តែ ប្រធានាធិបតីអាមេរិក គឺលោកចច ប៊ូស រួម ជាមួយនឹងប្រទេសជាសម្ព័ន្ធមិត្ត បានកំណត់ជាស្រេចតាំងពីមុន រួចទៅហើយថា អន្តរាគមន៍យោធារបស់ពួកគេមានគោលដៅ ត្រឹមតែរំដោះប្រទេសកូរ៉េតប៉ុណ្ណោះ មិនមែន ដើម្បីផ្តល់រំលឹកបង្ហាត់ សាជាមហិសេននោះទេ។ ក្រោយពីរំដោះប្រទេសកូរ៉េតបានហើយ កងទ័ពអាមេរិក និង សម្ព័ន្ធមិត្ត បានបន្តវាយលុកចូលទៅក្នុងទឹកដីអ៊ីរ៉ាក់ប៉ែកខាងត្បូង ក៏ប៉ុន្តែ ចូលក្នុងជម្រៅត្រឹមតែប្រមាណជា ២០០គីឡូម៉ែត្រ ក៏បញ្ឈប់ដំណើរត្រឹមនោះ ហើយលោកប្រធានាធិបតីប៊ូស បានប្រកាសឈប់បាញ់ បិទ បញ្ចប់សង្គ្រាមឈ្នងសមុទ្រពែក្ស នៅថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩១។

២.៤.៣ និយមន័យ

ដំណើរការ គឺសំដៅដល់ អនុវត្តន៍ប្រតិបត្តិការដែលកំណត់ទុកជាមុនតាមលំដាប់បន្តលើទិន្នន័យបញ្ចូល ដើម្បីបញ្ចេញនូវទិន្នន័យ ឬព័ត៌មាន²⁵។

ដំណើរការ គឺសកម្មភាព ឬជំហានដែលធ្វើឡើងជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវការបញ្ចប់ជាក់ លាក់មួយ²⁶។

ដំណើរការ គឺជាសកម្មភាពជាក់លាក់ដែលមានបំណងសម្រេចបានលទ្ធផល²⁷។

ដំណើរការគឺជាសៀវភៅសរសេរកម្មវិធីដែលអាចបត់បែនបាន និងជាភាសាសម្រាប់រៀនពីរបៀប សរសេរ²⁸។

ដំណើរការ គឺជាមូលដ្ឋានជាក់លាក់ ក៏ដូចជាមូលដ្ឋានគ្រឹះ ឬព័ត៌មានសំខាន់ៗដែលបំភ្លឺបញ្ហា និង ដំណោះស្រាយកែលម្អនៃស្ថានភាព²⁹។

២.៤.៤ ប្រវត្តិនៃដំណើរការ

ប្រវត្តិដំណើរការគឺជាលំដាប់តាមកាលប្បវត្តិនៃដំណើរការដែលត្រូវបានអនុវត្តចំពោះទិដ្ឋភាពជាក់លាក់ មួយ។ ប្រវត្តិដំណើរការត្រូវបានគ្រប់គ្រងដោយស្វ័យប្រវត្តិ នៅពេលដែលដំណើរការកំពុងត្រូវបានអនុវត្តន៍ ប៉ុន្តែអ្នកប្រើប្រាស់មិនអាចកែប្រែវាដោយផ្ទាល់បានទេ។ ទោះជាយ៉ាងណាក៏ដោយ PixInsight ផ្តល់ឱ្យអ្នក នូវឧបករណ៍ដើម្បីបង្កើតរបាយការណ៍លម្អិតនៃប្រវត្តិដំណើរការត្រួតពិនិត្យពួកវា និងជាក់ព័ន្ធនៅក្នុង ឧទាហរណ៍នៃដំណើរការ **Process Container** ដែលអាចត្រូវបានគ្រប់គ្រងជាវត្ថុឯករាជ្យ និងកែសម្រួល ពេញលេញ³⁰។

25 <https://www.processmodel.com/blog/what-is-a-process/>

26 <https://www.google.com/search?>

27 <https://www.google.com/search?>

28 <https://www.processmodel.com/blog/what-is-a-process/>

29 <https://www.processmodel.com/blog/what-is-a-process/>

30 <https://www.google.com/search?>

ប្រវត្តិដំណើរការនៃការប្រមូលពន្ធកាត់ទុកគឺជាដំណើរការដែលបង្កើតឡើងដើម្បីឱ្យបុគ្គលម្នាក់ៗត្រូវតែចូលរួមដាច់ខាតក្នុងការបង់ពន្ធជូនរដ្ឋ។ ហើយរាល់ថវិកាទទួលបានពីការប្រមូលពន្ធ នឹងត្រូវយកទៅធ្វើការអភិវឌ្ឍជាតិទាំងមូលទៅតាមផ្នែកផ្សេងៗដែលរដ្ឋបានកំណត់ ទុកដូចជាការយកអភិវឌ្ឍន៍ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមមាន ផ្លូវថ្នល់ សាលារៀន ស្ពាន មន្ទីរពេទ្យ សួនច្បារ និងតំបន់ទេសចរណ៍³¹។ ល។

២.៤.៥ ទ្រឹស្តីនៃដំណើរការ

ទ្រឹស្តីដំណើរការនៃការលើកទឹកចិត្តព្យាយាមពន្យល់ពីមូលហេតុដែលអាកប្បកិរិយាត្រូវបានផ្ដួចផ្ដើម។ ទ្រឹស្តីទាំងនេះផ្ដោតលើយន្តការដែលយើងជ្រើសរើសគោលដៅមួយ និងការខិតខំប្រឹងប្រែងដែលយើងខំ "វាយ" គោលដៅ។ មានទ្រឹស្តីដំណើរការសំខាន់ៗចំនួនបួន៖

- ១. លក្ខខណ្ឌប្រតិបត្តិការ
- ២. សមធម៌
- ៣. គោលដៅ
- ៤. ការរំពឹងទុក³²។

³¹ យកចេញពីបណ្ណាល័យ

³² <https://www.google.com/search?>

ជំពូកទី៣
លទ្ធផលស្រាវជ្រាវ

ជំពូកទី៣

ដំណើរការនៃការប្រមូលពន្ធភាគទុករបស់ពន្ធដារសាខាខណ្ឌចំការមន

៣.១ ស្ថានភាពទូទៅរបស់ពន្ធដារសាខាខណ្ឌចំការមន

៣.១.១ ប្រវត្តិរបស់ពន្ធដារសាខាខណ្ឌចំការមន

សាខាពន្ធដារខណ្ឌចំការមន គឺជាខណ្ឌមួយដែលស្ថិតនៅខាងត្បូងបំផុតនៃរាជធានីភ្នំពេញ និងភាគកណ្តាលនៃប្រទេសកម្ពុជា។ ក្នុងកំឡុងឆ្នាំ ១៩៥០ ដល់ ១៩៦០ មកគេបែងចែកជា១២ សង្កាត់និង៩៥ភូមិ មានផ្ទៃក្រឡា១,០៧៨ គម^២ តាមជំរឿន ១៩៩៨ របស់កម្ពុជាមានប្រជាជន ១៨៧,០០៤នាក់។ តែក្រោយមកមានការកែសម្រួលពីរដ្ឋាភិបាលភូមិសាស្ត្រ បានរៀបចំឱ្យខណ្ឌចំការមនមានតែ ៥សង្កាត់ធំៗ ដូចជា សង្កាត់ទន្លេបាសាក់ សង្កាត់ទួលទំពូងទី១ ទួលទំពូងទី២ បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ ដោយយោងតាមអនុក្រឹត្យ ០៣ អនក្រ/បក ចុះថ្ងៃទី០៨ មករា ២០១៩។ នាយកដ្ឋានពន្ធដារត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥៣ ហើយត្រូវលុបបំបាត់ចោលដោយរបបខ្មែរក្រហមចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ នាយកដ្ឋានពន្ធដារត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨០ ហើយ ក្រោយមកទៀតនៅឆ្នាំ ២០០៨ នាយកដ្ឋានពន្ធដារបានតម្លើងទៅជាអគ្គនាយកដ្ឋានពន្ធដារដោយសាលាជាតិ ពន្ធដារ យោងតាមអនុក្រឹត្យលេខ ១៣៤ អនក្រ/បក ចុះថ្ងៃទី១៥ កញ្ញា ឆ្នាំ២០០៨ ស្តីពីការតម្លើងទីតាំងការ គយ និងរដ្ឋាករ នាយកដ្ឋានពន្ធដារ និងរតនាគារជាតិនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យទៅជា អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយករតនាគារជាតិដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងអនុក្រឹត្យលេខ ១៣៤ អនក្រ/បក ចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតម្លើងនាយកដ្ឋាន ពន្ធដារឱ្យទៅជាអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារបានសម្រេចបង្កើតពន្ធដារ នៅតាមខណ្ឌនីមួយៗ នៅក្នុងរាជធានីភ្នំពេញដែលស្ថិតនៅ ក្រោមចំណុះផ្ទាល់របស់អគ្គនាយកដ្ឋានពន្ធដារ មានឋានៈស្មើសាខាពន្ធដាររងគ្រប់គ្រង ក្នុងនោះ ពន្ធដារសាខាខណ្ឌ ចំការមនក៏ត្រូវបានបង្កើតឡើង ដែលមានទីតាំងនៅអាគារលេខ ២៨ ផ្លូវលេខ ៤៨៨ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់នាយកដ្ឋានពន្ធដារក្នុងការប្រមូលពន្ធ និងអាករ។ សាខា ពន្ធដារខណ្ឌចំការមន ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងអ្នកជាប់ពន្ធមធ្យមពន្ធដារតាមរបបពិតដែលជា ប្រព័ន្ធប្រកាសពន្ធដោយខ្លួនឯង និងគ្រប់គ្រងអ្នកជាប់ពន្ធតូចស្ថិតក្នុងមណ្ឌលដែនដីខ្លួន។

ក្នុងនោះឯកឧត្តម យូង ស្រេង បានសម្តែងកោតសរសើរពី អគ្គនាយកដ្ឋានពន្ធដារក៏ដូចជាសាខាពន្ធដារខណ្ឌចំការមនចំពោះសមិទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ដែលតែងតែសម្រេចបានលើសផែនការនិងប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់ទ្រទ្រង់ដល់ថវិកាជាតិជាពិសេសចំណូលថ្នាក់ក្រោមជាតិសម្រាប់ចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់នានា ក្នុងរាជធានីភ្នំពេញ។ សាលារាជធានីភ្នំពេញគាំទ្រពេញទំហឹង ចំពោះសាខាពន្ធដារខណ្ឌ និងអគ្គនាយកដ្ឋានពន្ធដារចំពោះវិធានការនានា ដែលបានដាក់ចេញសម្រាប់ការពង្រឹង ការប្រមូលចំណូលពន្ធដារ និងជម្រុញពង្រឹងនូវវប្បធម៌នៃការបង់ពន្ធក្នុងចំណោមអ្នកជាប់ពន្ធ។ បន្ថែមពីលើនេះឯក ឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានស្នើឱ្យមានកិច្ចសហការគ្នា រវាងអាជ្ញាធរមូលដ្ឋាន និងសាខាពន្ធ ដារខណ្ឌក្នុងគោលដៅគ្រប់គ្រងការប្រមូលចំណូលពន្ធ

អាករ ដោយកាត់បន្ថយការថ្នាំថ្នាក់នានាពីសំណាក់ ប្រជាពលរដ្ឋ និងពង្រឹងការផ្តល់សេវាសាធារណៈជន ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

សាខាពន្ធដារខណ្ឌចំការមន មានការិយាល័យចំណុះ៤ ហើយតួនាទី និងភារកិច្ចរបស់សាខាពន្ធដារ ជាទូទៅដូចគ្នានឹងតួនាទី និងភារកិច្ចរបស់នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធដំដែរ និងមានតួនាទីនិងភារកិច្ច បន្ថែមក្នុងការគ្រប់គ្រង និងប្រមូលពន្ធលើអ្នកជាប់ពន្ធតូច និងប្រភេទពន្ធមួយចំនួនទៀត។ តួនាទី និង ភារកិច្ចបន្ថែម មានជាអាទិ៍ ៖

១. ការិយាល័យចាត់ចែងលិខិតប្រកាសមានតួនាទី និងភារកិច្ចបន្ថែមគឺ ធ្វើការកំណត់ពន្ធលើអ្នកជាប់ ពន្ធតូច

២. ការិយាល័យសវនកម្មពន្ធមានតួនាទី និងភារកិច្ចបន្ថែម គឺអាចធ្វើសវនកម្មលើអ្នកជាប់ពន្ធតូចក្នុង ករណីចាំបាច់

៣. ការិយាល័យបំណុលពន្ធ មានតួនាទី និងភារកិច្ចបន្ថែមគឺ ប្រមូលប្រាក់ពន្ធសរុបរបស់អ្នកជាប់ពន្ធ តូច ក្នុងករណីចាំបាច់។

ការិយាល័យនីមួយៗ ដឹកនាំដោយប្រធានមួយរូប និងអនុប្រធានមួយចំនួនជាជំនួយការតាមការចាំ បាច់។ ភារកិច្ចទាំងឡាយណាដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់នាយកដ្ឋាន ឬអង្គភាពជំនាញដទៃ និងសាខា ខណ្ឌត្រូវ សហគ្រាសជាមួយអង្គភាពពាក់ព័ន្ធទាំងនេះ ត្រូវសុំគោលការណ៍ពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានដើម្បីរួម គ្នាដោះស្រាយ។

៣.១.២ ទីតាំងសាលាពន្ធដារខណ្ឌចំការមន

ទីតាំងស្ថិតនៅ ផ្ទះលេខ២៨ ផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន



៣.១.៣ ចក្ខុវិស័យ បេសកកម្ម គោលដៅ របស់សាខាពន្ធដារខណ្ឌចំការមន

ក.ចក្ខុវិស័យ

ចក្ខុវិស័យរបស់អគ្គនាយកដ្ឋានពន្ធដារនាពេលអនាគត គឺធ្វើឱ្យមានការទទួលស្គាល់ និងការគោរពពី សំណាក់អ្នកជាប់ពន្ធ ចំពោះភាពត្រឹមត្រូវ និងគុណភាពនៃការគ្រប់គ្រង។ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនេះ អគ្គនាយកដ្ឋានពន្ធដារបានកំណត់គោលដៅដូចខាងក្រោម៖

- ធ្វើឱ្យសម្រេចនូវការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីសារពើពន្ធ ។
- បង្កើនចំណូលសារពើពន្ធ សម្រាប់ធានាឱ្យការកើនឡើងនៃការចំណាយថវិកាជាតិ ។
- ផ្តល់សេវា ការអប់រំដល់អ្នកជាប់ពន្ធឱ្យទាន់ពេលវេលា និងអាចទុកចិត្តបានជាមួយនឹងការបន្ថយ ចំណាយរបស់អ្នកជាប់ពន្ធ ដើម្បីធានាឱ្យការអនុវត្តតាមច្បាប់ស្តីពីសារពើពន្ធបានត្រឹមត្រូវ ។
- អនុវត្តកម្មវិធីចាប់បង្ខំ ប្រកបដោយប្រសិទ្ធភាព មានការទទួលខុសត្រូវខ្ពស់ និងស្មើភាពគ្នា។
- អនុវត្តគោលការណ៍យុត្តិធម៌ក្នុងកម្មវិធីរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង្កើនការជឿទុកចិត្ត និង ធានាការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីសារពើពន្ធ ។
- បន្ថយការចំណាយរបស់អគ្គនាយកដ្ឋានពន្ធដារ និងធ្វើឱ្យមានភាពសាមញ្ញចំពោះតម្រូវការផ្សេងៗ ចំពោះអ្នកជាប់ពន្ធ ក៏ដូចជាក្នុងការរៀបចំកម្មវិធី និងកិច្ចដំណើរការរបស់ខ្លួន ។
- បង្កើនសមត្ថភាព ចំណេះដឹងដល់មន្ត្រីពន្ធដារជាប្រចាំ ដើម្បីធ្វើកិច្ចការឱ្យមានប្រសិទ្ធភាព ។
- បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង តាមរយៈគោលនយោបាយ កិច្ចដំណើរការការងារ និងប្រព័ន្ធ ការងារដែលមានភាពច្បាស់លាស់ទំនើប និងមានការទទួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន។

ខ.បេសកកម្ម

បេសកកម្មរបស់សាខាពន្ធដារខណ្ឌចំការមន គឺដើម្បីឱ្យដំណើរការនៃការប្រមូលពន្ធភាគទុកឱ្យកាន់តែ មានភាពល្អ និងស្របតាមគោលការណ៍អនុវត្តច្បាប់ និងបទប្បញ្ញត្តិច្បាប់នានាស្តីពីពន្ធដារ៖


- ផ្តល់សេវាដល់អ្នកជាប់ពន្ធរួមមាន ការផ្តល់ព័ត៌មាន អប់រំ ពន្យល់ណែនាំ ដើម្បីឱ្យអ្នកជាប់ពន្ធ ប្រតិបត្តិត្រឹមត្រូវ តាមច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ
- អនុវត្តន៍កម្មវិធីចាប់បង្ខំ ដោយការធ្វើសវនកម្ម ការអនុវត្តវិធានការតឹងរ៉ឹង និងអនុវត្តទោសទណ្ឌ តាមការកំណត់នៃបទប្បញ្ញត្តិស្តីពីពន្ធដារ
- ចំពោះអ្នកជាប់ពន្ធដែលមិនបានប្រតិបត្តិត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិនានា ស្តីពីពន្ធដារ
- ប្រមូលចំណូលពន្ធ តាមការអនុវត្តត្រឹមត្រូវនូវច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ និងបង់គ្រប់ គ្រាន់ចូលថវិកាជាតិ
- ផ្តល់សេវា និងការអប់រំអ្នកជាប់ពន្ធ ដើម្បីធានាឱ្យច្បាប់នានាស្តីពីពន្ធដារត្រូវបានគោរព និងអនុវត្តន៍ ត្រឹមត្រូវ
- អនុវត្តន៍កម្មវិធីចាប់បង្ខំប្រកបដោយប្រសិទ្ធភាពមានការទទួលខុសត្រូវខ្ពស់ និងស្មើភាពគ្នាចំពោះ អ្នកជាប់ពន្ធ ដែលមិនគោរពច្បាប់ និងបទប្បញ្ញត្តិស្តីពីសារពើពន្ធ
- អនុវត្តន៍គោលការណ៍យុត្តិធម៌ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារដើម្បីបង្កើនការ ជឿទុកចិត្ត ចំពោះរដ្ឋបាលសារពើពន្ធ

- បន្ថយការចំណាយរបស់រដ្ឋបាលសារពើពន្ធ ក្នុងការរៀបចំកម្មវិធី និងកិច្ចដំណើរការរបស់ខ្លួនធ្វើឱ្យមានភាព សាមញ្ញចំពោះតម្រូវការផ្សេងៗ និងបន្ថយការចំណាយរបស់អ្នកជាប់ពន្ធ
- បង្កើនសមត្ថភាព ចំណេះដឹងដល់មន្ត្រីពន្ធដារជាប្រចាំ ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាព
- បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតាមរយៈគោលនយោបាយ កិច្ចដំណើរការការងារ និងប្រព័ន្ធការងារដែល មានភាពច្បាស់លាស់ ទំនើប និងមានការទទួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន

គ.គោលដៅ

គោលដៅនៅពេលអនាគតរបស់សាខាពន្ធដារខណ្ឌចំការមន គឺស្ថិតនៅក្រោមការដឹកនាំរបស់អគ្គនាយកដ្ឋាន គឺធ្វើយ៉ាងណាដើម្បីឱ្យប្រមូលពន្ធគ្រប់ផែនការ ឬលើសផែនការ ឬធ្វើការប្រមូលពន្ធឱ្យអស់ពីលទ្ធភាព។

Page 20



ខ. តួនាទីនិងភារកិច្ចគណៈគ្រប់គ្រង

តួនាទីគណៈគ្រប់គ្រងរបស់សាខាពន្ធដារខណ្ឌចំការមនត្រូវបានបែងចែកខុសៗគ្នាទៅតាម ការិយាល័យនីមួយៗ

➢ **ការិយាល័យរដ្ឋបាល**

ការិយាល័យរដ្ឋបាលមានតួនាទីដូចខាងក្រោម៖

- ថែរក្សាសំណុំឯកសារមន្ត្រីពន្ធដាររបស់សាខាពន្ធដារ ពិនិត្យ និងតាមដានការប្រតិបត្តិការងារមន្ត្រី
- រៀបចំសំណើជូនថ្នាក់ដឹកនាំស្តីពីការជ្រើសរើស តែងតាំងផ្លាស់ប្តូរ និងលើកទឹកចិត្តដល់មន្ត្រី ក្នុង សាខាពន្ធដារ
- រៀបចំផែនការ និងលើកសំណើបណ្តុះបណ្តាល ឬអភិវឌ្ឍន៍សមត្ថភាពមន្ត្រីក្នុងសាខាពន្ធដារ
- រៀបចំគម្រោងចំណាយស្នើសុំ និងបើកផ្តល់ថវិកាសម្រាប់ការផ្គត់ផ្គង់រាល់មធ្យោបាយ និងសម្ភារ បរិក្ខារចាំបាច់សម្រាប់បំពេញការងារដល់គ្រប់ការិយាល័យរបស់សាខាពន្ធដារ
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ការិយាល័យប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំជូន ប្រធានសាខាពន្ធដារ
- គ្រប់គ្រង ថែរក្សាការពារ និងស្នើសុំជួសជុលសម្ភារបរិក្ខារការិយាល័យរបស់សាខាពន្ធដារ គ្រប់គ្រង និងបែងចែកឯកសារលិខិតស្នាមចេញ-ចូលរបស់សាខាពន្ធដារ

➢ **ការិយាល័យសេវាអ្នកជាប់ពន្ធ**

ក. ភារកិច្ចចម្បង

- ផ្តល់សេវាដល់អ្នកជាប់ពន្ធដូចជា ការប្រឹក្សាយោបល់ ការផ្តល់ទម្រង់លិខិតប្រកាសសារពើពន្ធ និងលិខិតបទដ្ឋានផ្សេងៗទាក់ទងនឹងពន្ធដារ
- រៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានដែលពាក់ព័ន្ធ និងបទប្បញ្ញត្តិសារពើពន្ធ និងធ្វើកម្ម វិធីបណ្តុះបណ្តាលដើម្បីជួយឱ្យអ្នកជាប់ពន្ធយល់ដឹងពីកាតព្វកិច្ចសារពើពន្ធ ចុះបញ្ជីអ្នកជាប់ ពន្ធតូច ធ្វើការពិនិត្យនិងបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ និងបោះពុម្ពលិខិត បញ្ជាក់ការបង់ប្រាក់ ពន្ធ (Tax Payment Receipt) និងចេញវិញ្ញាបនប័ត្រចុះបញ្ជីជូនដល់អ្នក ចុះបញ្ជី
- កសាងសំណុំរឿងជូនលោកប្រធានសាខាត្រួតពិនិត្យ និងចុះហត្ថលេខាកត់ត្រា និងតាមដានរាល់ ព័ត៌មាន និងការផ្លាស់ប្តូររបស់អ្នកជាប់ពន្ធ ហើយចេញជាដីកាអម ដើម្បីបញ្ជីលទៅសាលាជាតិ ពន្ធដារ។

ខ. ភារកិច្ចបន្ទាប់បន្សំ

- ក្រៅពីភារកិច្ចចម្បងខាងលើ ការិយាល័យអ្នកជាប់ពន្ធនិងចុះបញ្ជីក៏នៅមានភារកិច្ចបន្ថែមមួយ ចំនួនផងដែរ ប្រមូលពន្ធប៉ាតង់ទៅលើក្រុមហ៊ុនប្រភេទតូច ពន្ធមធ្យោបាយលើឈាសយន្តគ្រប់ ប្រភេទពន្ធ ឈ្នួលផ្ទះចំពោះអ្នកប្រើប្រាស់ធម្មតា និងពន្ធប្រថាប់ត្រាលើកិច្ចសន្យា និងលទ្ធកម្ម។

➢ **ការិយាល័យចាត់ចែងលិខិតប្រកាស**

ក. ភារកិច្ចចម្បង

- ទទួលនិងពិនិត្យលិខិតប្រកាសសារពើពន្ធទាំងប្រចាំខែ និងប្រចាំឆ្នាំ

- រៀបចំ និងរក្សាទុកឯកសារលិខិតប្រកាសសារពើពន្ធរបស់អ្នកជាប់ពន្ធ និងផ្តល់សំណុំឯកសារនេះឱ្យអង្គភាពពាក់ព័ន្ធ
- ពិនិត្យភាពមិនប្រក្រតីនៃលិខិតប្រកាសសារពើពន្ធ រកសារពើពន្ធ ដើម្បីធ្វើសវនកម្ម ឬលើកសំណើធ្វើសវនកម្ម
- ផ្ទៀងផ្ទាត់ការបង់ប្រាក់ពន្ធជាមួយនឹងប្រកាសឥណទាន ប្រកាសឥណពន្ធ និងរបាយការណ៍សមតុល្យ គណនីដែលទទួលបានពីធនាគារ
- បញ្ចូលទិន្នន័យនៃការប្រមូលចំណូលសារពើពន្ធទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ

ខ. ការកិច្ចបន្ទាប់បន្សំ

- បញ្ចូលទិន្នន័យនៃការប្រមូលចំណូលសារពើពន្ធទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្ទៀងផ្ទាត់ Cross-Check លើវិក្កយបត្រ
- ជូនព័ត៌មានដល់អ្នកជាប់ពន្ធឱ្យធ្វើការកែតម្រូវក្នុងការដោះស្រាយការប្រកាសពន្ធមិនត្រឹមត្រូវ លិខិតរំលឹកផ្សេងៗដល់អ្នកជាប់ពន្ធ
- រៀបចំបញ្ជីឈ្មោះ អ្នកជាប់ពន្ធដែលស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែមដាក់លិខិតប្រកាសយឺតយ៉ាវ ឬដាក់លិខិតប្រកាសដោយពុំបានបង់ប្រាក់ពន្ធនិងមិនដាក់លិខិតប្រកាស ដើម្បីអនុវត្តន៍តាមមុខងារ។

➤ ការិយាល័យសវនកម្មពន្ធ

ក. ការកិច្ចបង្កើន

- អនុវត្តន៍ផែនការយុទ្ធសាស្ត្រ និងគោលដៅនានា ពាក់ព័ន្ធសវនកម្មពន្ធជា រៀបចំ និងអនុវត្តន៍កម្មវិធីសវនកម្មលើឯកសារ និងសវនកម្មមានកម្រិត
- គោរពប្រតិបត្តិតាមច្បាប់ស្តីពីសារពើពន្ធ
- ជ្រើសរើសក្រុមហ៊ុនត្រូវសវនកម្ម
- រៀបចំផែនការសវនកម្ម
- ចេញលិខិតជូនដំណឹងចុះសវនកម្មដល់សហគ្រាស
- ចេញលិខិតបញ្ជាក់ពីភាពត្រឹមត្រូវរបស់សហគ្រាសក្នុងករណី រកមិនឃើញកំហុសឆ្គង
- ចេញលិខិតជូនដំណឹង ដល់សហគ្រាសឱ្យមកទូទាត់ ក្នុងករណីរកមិនឃើញថាមានកំហុសឆ្គង
- បង់ពន្ធមិនត្រឹមត្រូវចបព្វន្ធទៅការិយាល័យបំណុលចេញមុខមកស្រាយ រាល់ការប្តឹងតវ៉ាពីខាងសហគ្រាសទាក់ទងនឹងលទ្ធផលសវនកម្មធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ការិយាល័យសវនកម្មជូនប្រធានសាខា

ខ. ការកិច្ចបន្ទាប់បន្សំ

- ចុះជំរឿនសហគ្រាស ដើម្បីជៀសវិវាទចំនួនសហគ្រាសដែលបានចុះបញ្ជី ដើម្បីជៀសវាងការបើកអាជីវកម្មខុសច្បាប់
- ផ្តល់សេវាកម្មអ្នកជាប់ពន្ធក្នុងករណីអ្នកជាប់ពន្ធមានចម្ងល់ទាក់ទង នឹងច្បាប់ស្តីពីសារពើពន្ធ

➢ ការិយាល័យបំណុលពន្ធ

ក. ការកិច្ចចំបង

- រៀបចំផែនការយុទ្ធសាស្ត្រ ពាក់ព័ន្ធនឹងការប្រមូលបំណុលពន្ធឱ្យមានប្រសិទ្ធភាព រៀបចំតារាងបំណុលសារពើពន្ធរបស់សហគ្រាសអ្នកជាប់ពន្ធតូច និងអ្នកជាប់ពន្ធមធ្យម
- ការប្រមូលពន្ធតាមរបបស្វ័យប្រកាសនៅសាខាពន្ធដារ ខណ្ឌចំការមន

៣.២ យុទ្ធសាស្ត្រនៃការប្រមូលពន្ធភាគុករបស់សាខាពន្ធដារខណ្ឌចំការមន

៣.២.១ ការចុះបញ្ជីពន្ធដារ

១. បុគ្គលទាំងឡាយត្រូវចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ៖

- ក្រោយពីបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច ឬ
- ក្រោយពីពេលទទួលបានលិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាតចេញដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធ។

បុគ្គលដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារ ជាអាទិ៍មាន៖

- ក. ស្ថាប័នរដ្ឋ បេសកកម្មទូត កុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា និងគណបក្សនយោបាយ
- ខ. ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត សាខា ក្រុមហ៊ុនបរទេស ការិយាល័យតំណាង សហគ្រាសឯកបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត សហគ្រាសសាធារណៈ សហគ្រាសរដ្ឋ និងក្រុមហ៊ុនចម្រុះរដ្ឋ
- គ. សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
- ឃ. បុគ្គលដទៃទៀតដែលធ្វើសកម្មភាពអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា។

២. បុគ្គលដូចមានចែងក្នុងកថាខណ្ឌមួយ នៃប្រការនេះត្រូវបានតម្រូវឱ្យចុះបញ្ជីពន្ធដារស្របតាមចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ឬកម្រិតផលរបរ ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ និងត្រូវស្នើសុំចុះបញ្ជីតាមទ្រង់ទ្រាយគតិយុត្តនៃបុគ្គលស្នើសុំដូចខាងក្រោម៖

- ក. បុគ្គលដូចមានចែងក្នុងវាក្យខណ្ឌ ខ នៃកថាខណ្ឌ១ នៃប្រការនេះ ការចុះបញ្ជីពន្ធដារ ត្រូវធ្វើឡើងតាមរយៈគេហទំព័រចុះបញ្ជីអាជីវកម្ម <https://www.registrationservices.gov.kh> ស្របទៅតាមការកំណត់ដូចមានចែងក្នុងអនុក្រឹត្យលេខ៨៤ អនក្រ/បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ បុគ្គលដែលបានបំពេញតាមលក្ខខណ្ឌតម្រូវ នៃគេហទំព័រចុះបញ្ជីអាជីវកម្ម នឹងទទួលបានឯកសារបញ្ជាក់ការចុះបញ្ជីពន្ធដារជាទម្រង់ឌីជីថល ដែលអាចបោះពុម្ពបានតាមគេហទំព័រចុះបញ្ជីអាជីវកម្មនេះ។
- ខ. បុគ្គលដូចមានចែងក្នុងវាក្យខណ្ឌ ក វាក្យខណ្ឌ គ និងវាក្យខណ្ឌ ឃ នៃកថាខណ្ឌ១ នៃប្រការនេះ ឬបុគ្គលណាមួយដែលមានបំណងចុះបញ្ជីដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ បញ្ជីតាមគេហទំព័រចុះបញ្ជីអាជីវកម្មបាន ឬមិនអាចធ្វើការចុះ ការចុះបញ្ជីពន្ធដារត្រូវធ្វើឡើងតាមរយៈការបំពេញព័ត៌មាននិងភ្ជាប់ឯកសារតម្រូវ ដូចមានកំណត់ក្នុងពាក្យស្នើសុំចុះបញ្ជីពន្ធដារនិងបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ (ទម្រង់១០១) ដែលមានភ្ជាប់ក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ។

៣-រដ្ឋបាលសារពើពន្ធត្រូវចេញលិខិតបញ្ជាក់ការទទួលពាក្យស្នើសុំចុះបញ្ជីពន្ធដារ និងប្រាក់ពន្ធ កម្រៃសេវា ដោយបញ្ជាក់កាលបរិច្ឆេទនៃការប្រគល់ទទួលបន្ទាប់ពីបានពិនិត្យឃើញថាសំណុំឯកសារស្នើសុំ នោះត្រឹមត្រូវ និងគ្រប់គ្រាន់។ ដោយឡែក ការស្នើសុំចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធរបស់បុគ្គលដូចមាន ចែងក្នុងវាក្យខណ្ឌ ខ នៃកថា ខណ្ឌ១ នៃប្រការនេះ រដ្ឋបាលសារពើពន្ធ ត្រូវបំប្លែងឯកសារ បញ្ចូល ព័ត៌មានការស្នើសុំចុះបញ្ជី និងសម្របសម្រួលទូទាត់ប្រាក់ពន្ធកម្រៃសេវាចុះបញ្ជីទៅតាមគេហទំព័រចុះ បញ្ជីអាជីវកម្ម <https://www.registrationservices.gov.kh> ឱ្យបានរួចរាល់ និងត្រូវចេញលិខិតបញ្ជាក់ ការទទួលពាក្យស្នើសុំចុះបញ្ជី និងប្រាក់ពន្ធកម្រៃសេវាចុះបញ្ជី នៅក្រោយពេលបានទទួលលិខិតជាសារ អេឡិចត្រូនិចបញ្ជាក់ការទទួលពាក្យស្នើសុំពីគេហទំព័រចុះបញ្ជីអាជីវកម្ម។

៣.២.២ ការផ្សព្វផ្សាយនៅឱ្យអ្នកជាប់ពន្ធ

☞ ការប្រកាសពន្ធតាមប្រព័ន្ធអនឡាញ

ក. ការប្រកាសពន្ធតាមប្រព័ន្ធអនឡាញ (E-Filing web browser)

លោក ស្រេង រតនា អនុប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានធ្វើបទបង្ហាញពីការប្រកាសពន្ធតាមប្រព័ន្ធអនឡាញ (Web browser)។ លោកបានជម្រាបដែរថា E-filing បានដាក់ឱ្យដំណើរការតាំងពីខែកុម្ភៈ ២០២០ សម្រាប់សហគ្រាសអ្នកជាប់ពន្ធមធ្យម និងធំ ដោយផ្អែកទៅលើសេចក្តីណែនាំលេខ ០០៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រីឯសហគ្រាសអ្នក ជាប់ពន្ធតូច គឺមានជា App នៅលើទូរស័ព្ទដៃដែលមានឈ្មោះថា (GDT Tax E-filing) បើសិក្ខាកាម យើងចង់បានព័ត៌មានថ្មីៗទាក់ទងនឹង App របស់អគ្គនាយកដ្ឋានពន្ធដារយើងអាចចូលទៅកាន់Website របស់ GDT (www.tax.gov.kh) និងចុចលើសេវាកម្មអេឡិចត្រូនិចពន្ធដារ ដើម្បីទទួលបាន App ថ្មីៗ របស់ GDT។

- ❖ ការបង្កើតគណនីចូលប្រើប្រាស់ប្រព័ន្ធ
- ❖ ការបញ្ចូលបញ្ជីទិញ - លក់
- ❖ ការកែតម្រូវ (Credit / Debit Note)
- ❖ ការប្រកាសពន្ធកាត់ទុក
- ❖ ការប្រកាសពន្ធប្រាក់បៀវត្ស និងពន្ធលើអត្ថប្រយោជន៍បន្ថែម
- ❖ ការបោះពុម្ពពាក្យស្នើសុំបង់ និងប្រកាសពន្ធតាមប្រព័ន្ធអនឡាញ

ការប្រើប្រាស់ប្រព័ន្ធ E-filing មានមុខងារសំខាន់ ៣ គឺ៖

1. **បញ្ចូលទិន្នន័យ៖** បញ្ចូលទិន្នន័យដើម្បីប្រកាសពន្ធ (ការបញ្ចូលបញ្ជីទិញលក់ ប្រតិបត្តិការកាត់ទុក និងប្រាក់បៀវត្ស និងអត្ថប្រយោជន៍បន្ថែម)
2. **បង្កើតពាក្យស្នើសុំបង់ពន្ធ៖** ក៏ដូចជាដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ បន្ទាប់មកយើងទទួល បានក្រដាសមួយសន្លឹកដែលមាន (Barcode) ក្រោយមកយើងអាចទៅធនាគារដៃគូរបស់ GDT ដើម្បីបង់ប្រាក់ពន្ធ ឬលោក-លោកស្រី អាចបង់ប្រាក់ពន្ធតាមប្រព័ន្ធ E-payment ដោយមិនចាំបាច់ ធ្វើដំណើរទៅបង់ប្រាក់ផ្ទាល់នៅធនាគារទេ (ដោយយើងធ្វើប្រតិបត្តិការចេញពីប្រព័ន្ធ E-filing ទៅ ប្រព័ន្ធ E-payment ដើម្បីបង់ប្រាក់តែម្តង)។ បន្ទាប់ពីបង់ប្រាក់ពន្ធរួចហើយធនាគារនឹងចេញ

Receipt ជូនលោក-លោកស្រី ដើម្បីចូលទៅកាន់ E-filing ធ្វើការបោះពុម្ពលិខិតបញ្ជាក់ការដាក់
លិខិតប្រកាសតាមអនឡាញដោយលោក-លោកស្រី មិនបាច់ទៅជួបមន្ត្រីពន្ធដារដាក់លិខិតប្រកាស
ផ្ទាល់ទេ។

3. បង់ពន្ធ និងប្រកាសពន្ធ៖ បង់ពន្ធតាមអនឡាញ ឬនៅធនាគារ

ការចុះឈ្មោះបង្កើតគណនី (E-VAT)

- ❖ ប្រសិនបើ លោក-លោកស្រី ធ្លាប់មានគណនីហើយ (E-Tax) យើងអាចយកមកប្រើ (Log-in)
បានតែម្តង។ ហើយ គណនីនេះ យើងអាចប្រើបានទាំង App និងប្រព័ន្ធរបស់ពន្ធដារ។

បញ្ចូលសហគ្រាសទៅក្នុងប្រព័ន្ធ E-filing

1. អាប្រើ E-filing បានលុះត្រាតែ យើងមានលេខ IP Address Internet ក្នុងស្រុក (ប្រទេសកម្ពុជា)
មិនអាចប្រើលេខ IP Address Internet ក្រៅស្រុកបានទេ។
2. ត្រូវការលេខ TIN លេខកាតសម្គាល់ចុះបញ្ជីពន្ធដារ និងលេខទូរស័ព្ទអ្នកឈរឈ្មោះប៉ាតង់ បន្ទាប់
មកគេនឹងផ្ញើលេខកូដ ៦ខ្ទង់ទៅលេខទូរស័ព្ទនោះ ដើម្បីយកមក (Activate) ចូលប្រើប្រាស់ប្រព័ន្ធ

មុខងារនៅក្នុងប្រព័ន្ធ E-filing

ករណីគ្មានចំណូលលក់ (ត្រូវចុចបញ្ជាក់ថាគ្មានប្រតិបត្តិការលក់) ប្រសិនបើគ្មានការទិញ
(ត្រូវចុចបញ្ជាក់ថាគ្មានប្រតិបត្តិការទិញ) ប្រសិនបើគ្មានពន្ធកាត់ទុកទេ (ត្រូវចុចបញ្ជាក់ថាគ្មាន
ប្រតិបត្តិការកាត់ទុក)។

- ❖ ករណីមិនមានវិក័យបត្រត្រឹមត្រូវ ត្រូវចុះនៅក្នុងចំណាយផ្សេងៗ ឬយើងអាចចេញជា Payment
Voucher (ករណីអត់មានវិក័យបត្រ) ដែលក្នុងមួយប្រតិបត្តិការមានតម្លៃក្រោម ៥០០០០រៀល។
ប្រសិនបើចំណាយបន្ទាប់បន្សំយើងអត់កំណត់ទេ អាចលើសពី ៥០០០០រៀល ដែលចុះចូលក្នុង
មុខងារចំណាយផ្សេងៗ។
- ❖ សូមកុំព្យាយាមឱ្យមានចំណាយបន្ទាប់បន្សំដែលមិនមានវិក័យបត្រត្រឹមត្រូវច្រើនពេក ព្រោះយើង
មិនមានសក្ខីកម្មក្នុងការចំណាយ។
- ❖ ចង់ Export Excel File ចេញមកវិញ សូមចុចលើប៊ូតុងទាញជា Excel (1page = 100 records)
ដូចនេះបើមាន ៣០០ records សូម Export ៣ដងតាមមុខងារនីមួយៗ
- ❖ ប្រសិនបើមិនមាន VAT-IN ក៏មិនបាច់ធ្វើដែរ ជាពិសេស NGO (តែត្រូវចុចបញ្ជាក់មិនមាន
ឥណទានយោង)
- ❖ បញ្ជីឈ្មោះអ្នកមិនជាប់អាករ៖ សម្រាប់កាត់ត្រាអ្នកផ្គត់ផ្គង់ ដែលមិនទាន់ចុះបញ្ជី (កន្លែងលេខ
អត្តសញ្ញាណប័ណ្ណអាចប្រើលេខទូរស័ព្ទជំនួសបាន ហើយប្រើឈ្មោះហាង ជំនួសឈ្មោះអ្នកលក់)
អ្នកផ្គត់ផ្គង់ហ្នឹងយើងបង្កើតតែម្តង វានឹងចាំមិនបាច់បញ្ចូលម្តងទៀតទេ ។
- ❖ បញ្ជីរូបវន្តបុគ្គល៖ គោលដៅចង់កាត់ទុកពន្ធសម្រាប់រូបវន្តបុគ្គល (ឧ.ជាងម៉ាស៊ីនត្រជាក់ ដែល
មិនទាន់ចុះបញ្ជី) ដូចនេះយើងត្រូវចុះបញ្ជីរូបវន្តបុគ្គលសិន ដើម្បីអាចហៅលេខអត្តសញ្ញាណ
ប័ណ្ណបាន។

- ❖ បញ្ជីឈ្មោះបុគ្គលិក៖ អត្តសញ្ញាណប័ណ្ណ ឬ Passport ឬសៀវភៅគ្រួសារ គោលដៅប្រកាសពន្ធ ប្រាក់បៀវត្ស (ហៅថា TID)
- ❖ ការប្រកាសពន្ធប្រាក់បៀវត្ស៖ និវាសនជន និងអនិវាសនជន
- ❖ ប្រាក់បៀវត្សមិនជាប់ពន្ធនឹងមានបង្កើតបន្ថែមទៀត ដោយផ្អែកលើការសំណូមពររបស់វិស័យកាត់ ដេរ។ ប្រាក់បៀវត្ស មិនជាប់ពន្ធមានដូចជា ប្រាក់អតីតភាពការងារ (ក្រោម ៤.០០០.០០០រៀល) ប្រាក់ឧត្តមថ្លៃអាហារ.....
- ❖ បញ្ជីលក់៖ ត្រូវបញ្ចូលដូចក្រុមហ៊ុនទូទៅដែរ កាត់ពន្ធលើប្រាក់ចំណូល១%។ ហើយប្រសិនបើ គ្មានចំណូលទេត្រូវចុចបញ្ជាក់ថាគ្មានប្រតិបត្តិការលក់។

ខ. ការប្រកាសពន្ធតាមប្រព័ន្ធអនឡាញ (Desktop Application)

លោក ស្រេង រតនា ក៏បានធ្វើបទបង្ហាញពីប្រព័ន្ធ E-filing Desktop Application ទៅដល់ អ្នកចូលរួមទាំងអស់ដោយព្យាយាមឆ្លើយតបនឹងបញ្ហាប្រឈម និងសំណួរដែលសិក្ខាកាមយើងបាន លើកឡើងតាមរយៈការស្ទង់មតិអនឡាញដែលបានប្រមូលដោយអង្គការ គសក។ លោកបានបញ្ជាក់ ថា ប្រព័ន្ធ E-filing Desktop Application ប្រើសម្រាប់ក្រុមហ៊ុន ឬអង្គភាពធំ ដែលមានប្រតិបត្តិការ ចំណូល-ចំណាយច្រើនហើយត្រូវចំណាយទិញ License អស់ ១០០ដុល្លារ/ឆ្នាំ។ សម្រាប់អង្គភាពតូចៗ មិនបាច់ប្រើប្រព័ន្ធ E-filing Desktop Application ដោយសារមានប្រតិបត្តិការចំណូល-ចំណាយ តិច។ លោកក៏បញ្ជាក់ដែរថា ការប្រើ Desktop Application មិនមានជាការតម្រូវទេ វាផ្អែកទៅលើ តម្រូវការរបស់អង្គភាព លោក-លោកស្រីតែប៉ុណ្ណោះ។ ការបង្ហាញពី E-filing Desktop Application ផ្ដោតលើចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖

- ❖ E-filing Desktop Application 1 user អាចប្រើបាន ១០ក្រុមហ៊ុន
- ❖ យើងត្រូវបញ្ចូលព័ត៌មានទាំងអស់នៅលើ Excel file សម្រាប់យកទៅ import ចូលទៅ E-filing (ឧត្តមបំផុតបាន ៥០០០ records/file)
- ❖ រាល់ព័ត៌មានបុគ្គលិក និងអ្នកផ្គត់ផ្គង់បើ Upload ខែនេះហើយខែក្រោយមិនបាច់ Upload ទៀត ទេ ដោយសារព័ត៌មាន បានរក្សាទុករួចហើយ។ យើងធ្វើការ Upload តែអ្នកថ្មីបានហើយ។
- ❖ ប្រសិនបើ Upload ហើយចង់លុបត្រូវទៅលុបលើ E-filing (មិនអាចលុប ឬកែលើ Excel File បានទេ)
- ❖ ប្រសិនបើ Upload ហើយចង់ថែមមួយពីរ ទៅថែមលើ E-filing ទៅលឿនជាង
- ❖ តារាងប្រាក់បៀវត្សបុគ្គលិកគេមានឈ្មោះ និងលេខ TID ។ លើកក្រោយលោក-លោកស្រី គ្រាន់តែបញ្ចូលលេខ TID មិនបាច់ដាក់ឈ្មោះ ឬព័ត៌មានផ្សេងទៀតទេ វាជួយសម្រួលពេល វេលា និងការងារ លោក-លោកស្រី ។ ហើយអាចស្វែងរកតាមរយៈការវាយលេខ (TID) លឿនជាង
- ❖ ពេល Upload ប្រព័ន្ធនឹងត្រួតពិនិត្យ ផ្ទៀងផ្ទាត់ថាព័ត៌មាន ឬការបញ្ចូលត្រឹមត្រូវហើយឬនៅ។ ប្រសិនបើត្រឹមត្រូវ ហើយ ទើបវាធ្វើការ Upload

- ❖ ជាស្តង់ដារ GDT នឹងត្រួតពិនិត្យព័ត៌មានដែលយើងបានបញ្ជូនក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោង បន្ទាប់ពី Upload។

ជាធម្មតា ការប្រកាសពន្ធតាម E-filing អាចបន្តធ្វើរហូតដល់ថ្ងៃទី ២៥ នៃខែបន្ទាប់។ ដូចនេះ បើយើងធ្វើតាម E-filing Desktop Application យើងត្រូវធ្វើឱ្យមានមុនថ្ងៃផុតកំណត់ ៣ថ្ងៃ ដើម្បីធានាថារបាយការណ៍របស់យើងមិនយឺត។ បើយើងធ្វើការ Upload នៅថ្ងៃទី ២៥ យើងអាចប្រឈមនឹងហានិភ័យ។ ប្រសិនបើយើង Upload ព័ត៌មានទៅក្នុង E-filing (web browser) ក្នុងរយៈពេល ២៤ - ៤៨ម៉ោង ក្រុមការងារ GDT នឹងធ្វើការឆ្លើយតប ហើយប្រសិនបើមានកំហុសណាមួយក្រុមការងារនឹងធ្វើត្រឡប់មកវិញជាមួយកំណត់ត្រាត្រូវកែតម្រូវ។

៣.២.៣ ការប្រកាសពន្ធតាមរបបស្វ័យប្រកាស

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសលេខ ០០៩ ស្តីពីការចាត់ថ្នាក់ឡើងវិញនៃអ្នកជាប់ពន្ធក្រោមរបបអ្នកជាប់ពន្ធរាយតម្លៃ ដោយខ្លួនឯង (ប្រកាស ០០៩)។

ប្រកាសលេខ ០០៩ ជំនួសប្រកាសលេខ ០២៥ ស្តីពីការចាត់ថ្នាក់អ្នកជាប់ពន្ធដែលត្រូវបានចេញក្នុងខែមករា ឆ្នាំ២០១៨ ។ ប្រកាសលេខ០០៩ មានគោលបំណងកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដើម្បីឱ្យមានសង្គតិភាពក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព តម្លាភាព និង សមធម៌ ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។

ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវផ្អែកលើកម្រិតផលបរប្រចាំឆ្នាំទៅតាមវិស័យចម្បង រួមមានវិស័យ កសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម និងពាណិជ្ជកម្ម។

អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានចាត់ថ្នាក់ជា ៣ប្រភេទដូចខាងក្រោម៖

ទី១៖ អ្នកជាប់ពន្ធតូច គឺជាសហគ្រាសឯកបុគ្គល ឬសហគ្រាស សហកម្មសិទ្ធិ ដែល៖

- ❖ មានផលបរប្រចាំឆ្នាំចាប់ពី ២៥០លានរៀល ដល់ ១០០០លានរៀល សម្រាប់វិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម ឬ
- ❖ មានផលបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ដល់ ១៦០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬ
- ❖ មានផលបរក្នុងរយៈពេល ៣ខែជាប់គ្នាណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្តចាប់ពី ៦០លានរៀល ឡើងទៅ ឬ
- ❖ រំពឹងថា មានផលបរក្នុងរយៈពេល ៣ខែ ជាប់គ្នាខាងមុខ ចាប់ពី ៦០លានរៀលឡើងទៅ ឬ
- ❖ ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃ ក្នុងការផ្គត់ផ្គង់ទំនិញ ឬសេវារួមទាំងកាស៊ី។
- ❖ សម្រាប់អ្នកជាប់ពន្ធក្នុងវិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម៖ ទ្រព្យសម្បត្តិអាជីវកម្មសរុបចាប់ពី ទ្រព្យសម្បត្តិ ២០០,០០០,០០០រៀល (ប្រហែល ៥០,០០០ ដុល្លារអាមេរិក) ដល់ ១,០០០,០០០,០០០ រៀល (ប្រមាណ ២៥០,០០០ ដុល្លារអាមេរិក)
- ❖ សម្រាប់អ្នកជាប់ពន្ធក្នុងវិស័យឧស្សាហកម្ម៖ ទ្រព្យសម្បត្តិ អាជីវកម្មសរុបចាប់ពី ២០០,០០០,០០០ រៀល (ប្រហែល ៥០,០០០ ដុល្លារ) ដល់ ២,០០០,០០០,០០០ រៀល (ប្រហែល ៥០ ម៉ឺនដុល្លារអាមេរិក)

ទី២៖ អ្នកជាប់ពន្ធមធ្យមគឺជាបុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌ ណាមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖

- ❖ មានផលបរប្រចាំឆ្នាំលើសពី ១០០០លានរៀល ដល់៤០០០លានរៀល សម្រាប់វិស័យកសិកម្ម ឬ

- ❖ មានផលបេប្រចាំឆ្នាំលើសពី ១០០០លានរៀល ដល់៦០០០លានរៀល សម្រាប់វិស័យសេវាកម្ម និង ពាណិជ្ជកម្ម ឬ
- ❖ មានផលបេប្រចាំឆ្នាំលើសពី ១៦០០លានរៀល ដល់៨០០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬ
- ❖ ជាសហគ្រាស ដែលបានចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាង ឬ
- ❖ ជាស្ថាប័នរដ្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលនានា ឬគម្រោង ដែលស្ថិតក្រោមស្ថាប័នទាំងនេះ ឬ
- ❖ ជាបេសកកម្មទូត និងកុងស៊ុលបរទេសអង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេស របស់រដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ។
- ❖ សម្រាប់អ្នកជាប់ពន្ធក្នុងវិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម៖ ទ្រព្យសម្បត្តិអាជីវកម្មសរុបចាប់ពី ១.០០០.០០០.០០០ រៀល (ប្រមាណ ២៥០.០០០ ដុល្លារ) ដល់ ២.០០០.០០០.០០០ រៀល (ប្រមាណ ៥០ ម៉ឺនដុល្លារ)
- ❖ សម្រាប់អ្នកជាប់ពន្ធក្នុងវិស័យឧស្សាហកម្ម៖ ទ្រព្យសម្បត្តិ អាជីវកម្មសរុបចាប់ពី ២,០០០,០០០,០០០ រៀល (ប្រហែល ៥០០,០០០ ដុល្លារអាមេរិក) ដល់ ៤,០០០,០០០,០០០ រៀល (ប្រហែល ១,០០០,០០០ដុល្លារអាមេរិក)

ទី៣៖ អ្នកជាប់ពន្ធធំ គឺជាបុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌ ណាមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖

- ❖ មានផលបេប្រចាំឆ្នាំលើសពី ៤០០០លានរៀល សម្រាប់ វិស័យកសិកម្ម ឬ
- ❖ មានផលបេប្រចាំឆ្នាំលើសពី ៦០០០លានរៀល សម្រាប់វិស័យសេវាកម្ម និងពាណិជ្ជកម្ម ឬ
- ❖ មានផលបេប្រចាំឆ្នាំលើសពី ៨០០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬ
- ❖ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ឬ
- ❖ ជាសហគ្រាស ដែលបានចុះបញ្ជីជាគម្រោងវិនិយោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់។
- ❖ ក្នុងករណីផលបេប្រចាំឆ្នាំដែលអ្នកជាប់ពន្ធប្រកាសចំណូលមិនឆ្លុះបញ្ចាំងនូវផលបេប្រចាំឆ្នាំរបស់អ្នក ជាប់ពន្ធទេនោះ អគ្គនាយកដ្ឋានពន្ធដារមានសិទ្ធិធ្វើចំណាត់ថ្នាក់អ្នកជាប់ពន្ធ ឡើងវិញដោយផ្អែក
- ❖ សម្រាប់អ្នកជាប់ពន្ធក្នុងវិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម៖ ទ្រព្យសម្បត្តិអាជីវកម្មសរុបលើស ពី ២,០០០,០០០,០០០រៀល (ប្រហែល ៥០០,០០០ ដុល្លារ អាមេរិក)
- ❖ សម្រាប់អ្នកជាប់ពន្ធក្នុងវិស័យឧស្សាហកម្ម៖ ទ្រព្យសម្បត្តិអាជីវកម្មសរុបលើសពី ៤,០០០,០០០,០០០ រៀល (ប្រហែល ១,០០០,០០០ ដុល្លារអាមេរិក)

៣.៣ អត្ថប្រយោជន៍ដែលអ្នកជាប់ពន្ធទទួលបានពីការប្រមូលពន្ធភាគុករបស់ពន្ធ ជាសាខាខណ្ឌចំការបេស

៣.៣.១ ការផ្តល់សេវាសាធារណៈ

អគ្គនាយកដ្ឋានពន្ធដារបានលើកទឹកចិត្តឱ្យអ្នកបញ្ចេញមតិយោបល់តាមគ្រប់មធ្យោបាយបានដូច ខាងក្រោម៖

- មជ្ឈមណ្ឌលពិគ្រោះយោបល់តាមទូរស័ព្ទ (GDT Call Center)៖ សេវានេះត្រូវបានផ្តល់ដោយឥត គិតថ្លៃ ដល់អ្នកជាប់ពន្ធដែលបានទូរស័ព្ទមកលេខ ១២៧៧ នូវចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងពន្ធដារ

- កម្មវិធីជជែកផ្ទាល់តាមសារឆ្លើយឆ្លងជាមួយអ្នកជាប់ពន្ធ (GDT Live Chat)៖ សេវានេះត្រូវបានផ្តល់ដោយឥតគិតថ្លៃ ដល់អ្នកជាប់ពន្ធតាមរយៈការសរសេរឆ្លើយឆ្លងក្នុងកម្មវិធី GDT Live Chat នូវចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងពន្ធដារ។
- អ៊ីម៉ែល (Email)៖ សេវានេះត្រូវបានផ្តល់ដោយឥតគិតថ្លៃ ដល់អ្នកជាប់ពន្ធតាមរយៈការផ្ញើសំណួរទុក GDT live Chat ឬអ៊ីម៉ែលរបស់រដ្ឋបាលសារពើពន្ធនូវចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងពន្ធដារ។
- លិខិតជាលាយលក្ខណ៍អក្សរ (Letter)៖ សេវានេះត្រូវបានផ្តល់ដោយឥតគិតថ្លៃ ដល់អ្នកជាប់ពន្ធតាមរយៈការសរសេរឆ្លើយតប នូវចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងពន្ធដារ។
- ពិគ្រោះយោបល់ផ្ទាល់ (Face to Face)៖ សេវានេះត្រូវបានផ្តល់ដោយឥតគិតថ្លៃ ដល់អ្នកជាប់ពន្ធតាមរយៈការជួបជជែកដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ នូវចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងពន្ធដារ។
 - + សុពលភាពនៃសេវាសាធារណៈគ្មានការកំណត់លែកលែងតែមានការកែសម្រួលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ
 - + រយៈពេលនៃការផ្តល់សេវាសាធារណៈ ក្លាមៗនៃថ្ងៃ និងម៉ោងធ្វើការ(ម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ១៦:៤៥នាទីរសៀល)

៣.៣.២ ការអភិវឌ្ឍន៍ប្រទេសជាតិ

ការផ្តល់អត្ថប្រយោជន៍របស់ពន្ធកាត់ទុកក្នុងការអភិវឌ្ឍប្រទេសជាតិ ពន្ធកាត់ទុកគឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយបានយកចំណូលដែលមកពីការប្រមូលពន្ធកាត់ទុកបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យជាច្រើនរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ វិស័យសុខាភិបាល និង វិស័យផ្សេងៗទៀតជាច្រើន ជាមួយគ្នានេះវាក៏បានចូលរួមក្នុងការលើកកម្ពស់ជីវភាពរបស់ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។

សម្រាប់អ្នកបង់ពន្ធ ថ្វីដ្បិតតែពន្ធនេះមិនមានការកំណត់អំពីសេវាណាមួយជាថ្លៃមកវិញជាក់លាក់ក៏ពិតមែន ក៏ប៉ុន្តែ គេអាចទទួលបានផលប្រយោជន៍ជាច្រើន ដោយផ្ទាល់ ឬដោយប្រយោលពីការបង់ពន្ធនេះពីព្រោះថា លុយដែលបានពីការបង់ពន្ធនេះនឹងត្រូវយកទៅចំណាយទៅលើការបើកប្រាក់បៀវត្សដល់មន្ត្រីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដែលជាអ្នកទទួលបន្ទុកផ្តល់ សេវារដ្ឋបាល ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេស។ បើនិយាយពីការរស់នៅប្រចាំថ្ងៃវិញ ពលរដ្ឋម្នាក់ៗ អាចទទួលបាន នូវផលប្រយោជន៍ពីការបង់ពន្ធ ហើយពេលខ្លះទាំងមិនដឹងខ្លួន គឺតាមរយៈសេវាសាធារណៈ ឬហេដ្ឋារចនាសម្ព័ន្ធដែលគេប្រើប្រាស់ជារៀងរាល់ថ្ងៃ ដូចជា ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ។ល។ ដើម្បីធានានូវសេវាសាធារណៈ អស់ទាំងនេះ ដូចជា ការសាងសង់ ជួសជុលថែទាំ ស្ពាន ថ្នល់ អគារ សាលារៀន និងមន្ទីរពេទ្យ, ការបើកប្រាក់បៀវត្សដល់គ្រូបង្រៀន និងគ្រូពេទ្យ រដ្ឋត្រូវការចំណាយលុយ ហើយប្រភពចំណូលដ៏ធំបំផុតនៃថវិការបស់រដ្ឋ គឺបានមកពីការបង់ពន្ធ។

អ្នកបង់ពន្ធខ្លះអាចនឹងអើថា ផលប្រយោជន៍ដែលខ្លួនទទួលបានមានចំនួនតិច បើធៀបនឹងទំហំពន្ធដែលខ្លួនបានបង់។ ក៏ប៉ុន្តែគេក៏មិនត្រូវភ្លេចដែរថា ការបង់ពន្ធមិនមែនធ្វើឡើងដោយសម្លឹងតែ ផលប្រយោជន៍ដែលត្រូវទទួលបានមកវិញនោះទេ។ គោលការណ៍ដ៏សំខាន់មួយនៃការបង់ពន្ធ គឺ “សាមគ្គីភាព” និង “សមធម៌” បន្ទុកបង់ពន្ធត្រូវតែសមាមាត្រទៅតាមលទ្ធភាពរបស់ពលរដ្ឋម្នាក់ៗ ក៏ប៉ុន្តែសេវាសាធារណៈដែលកើតចេញពី

ការបង់ពន្ធ នេះត្រូវបានជាប្រយោជន៍ដល់សមូហភាពទាំងមូល។ អ្នកដែលរកចំណូលបានច្រើនត្រូវបង់ច្រើន ហើយបើទោះបីជា ផលប្រយោជន៍ដែលគេទទួលបានមកវិញ មានតិចជាងទំហំពន្ធ ដែលគេបានបង់ ក៏ប៉ុន្តែ គេបានចូលរួមចំណែកជួយដល់ពលរដ្ឋដែលខ្វះខាត។ ក៏ប៉ុន្តែនេះគឺជាគោលការណ៍ រីឯនៅក្នុងការអនុវត្តជាក់ ស្តែងវិញ ជាពិសេស នៅក្នុងប្រទេសកម្ពុជា គេអាចយល់បានពីគំនិតរបស់ប្រជាពលរដ្ឋខ្លះ ដែលមិនសូវមាន ទឹកចិត្តបង់ពន្ធ ដោយសារតែគេគិតថា លុយដែលគេបង់ពន្ធនេះមិនប្រាកដថាបានចូលទៅក្នុង ថវិការដ្ឋទាំង អស់នោះទេ ដោយមួយផ្នែកអាចនឹងត្រូវជ្រុះចូលទៅ ក្នុងហោប៉ៅរបស់មន្ត្រីពុករលួយ។ ក្នុងពេលជាមួយគ្នា សេវា សាធារណៈ ដែលរដ្ឋត្រូវផ្តល់ជាតម្លៃតបស្នងដល់ការបង់ពន្ធ ក៏មិនត្រូវបានធានាឱ្យបានហ្មត់ចត់។

៣.៣.៣ ការលើកលែងពន្ធ

➢ ពន្ធកាត់ទុកត្រូវបានលើកលែងចំពោះការទូទាត់ចំណាយដូចជា៖

១. ការទូទាត់ប្រាក់ចំពោះការផ្គត់ផ្គង់សេវាណាមួយដែលមានតម្លៃក្រោម ៥០ ០០០ រៀល។

២. ការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុក្នុងចំណោមអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានលើក លែងពីពន្ធកាត់ទុកចំពោះករណីដូចខាងក្រោម៖

- ប្រាក់ចំណូលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់
- ប្រាក់ចំណូលពីការផ្គត់ផ្គង់៖
 - កញ្ចប់សូហ្វវែរដែលអនុញ្ញាតឱ្យប្រើប្រាស់ដោយភ្ជាប់លក្ខខណ្ឌ (Shrink-wrap Software)
 - សូហ្វវែរសម្រាប់ប្រើប្រាស់ដោយអង្គភាពមានការកំណត់ (Site License)
 - សូហ្វវែរដែលអាចទាញយកមកប្រើប្រាស់ (Downloadable Software)
 - សូហ្វវែរដែលភ្ជាប់ជាមួយកុំព្យូទ័រ (Software Bundled with Computer Hardware)

***ចំណាំ** ការទូទាត់ណាមួយដែលត្រូវបានអនុញ្ញាតឱ្យលើកលែងពន្ធកាត់ទុក លុះណាតែចំនួនទឹកប្រាក់ នោះត្រូវបានកាត់ត្រាក្នុង វិក្កយបត្រមាននិទ្ទេសបានត្រឹមត្រូវ។

៣.៣.៤ ការធានាតម្លាភាព

- ទទួលបានការរក្សាទុកជាការសម្ងាត់នូវរាល់ព័ត៌មានដែលអ្នកជាប់ពន្ធបានផ្តល់ជូនរដ្ឋបាល សារពើពន្ធ។
- ទទួលបានការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និងមានការជួយពន្យល់ណែនាំឱ្យបានយល់ អំពីកិច្ច ដំណើរការនៃប្រព័ន្ធពន្ធដារនីតិវិធីសារពើពន្ធ និងការអនុវត្តកាតព្វកិច្ចសារពើពន្ធ។
- ទទួលបានការពន្យល់រាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ ចំពោះកិច្ចការ សារពើពន្ធ។
- ប្តឹងតវ៉ាចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ ។
- បង់ពន្ធមិនឱ្យលើសពីបទប្បញ្ញត្តិស្តីពីពន្ធដារកំណត់ ។
- មានការទទួលស្គាល់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ តាមការជ្រើសរើស ដើម្បីផ្តល់ យោបល់ អំពីកិច្ចការសារពើពន្ធ ។
- ទទួលបានអនុវត្តន៍ដោយមានតម្លាភាព និងមិនលម្អៀងពីសំណាក់រដ្ឋបាលសារពើពន្ធ ។
- ទទួលបានការទទួលស្គាល់អំពីភាពស្មោះត្រង់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ។

៣.៤ ផលវិបាកនៃការប្រមូលពន្ធកាត់ទុករបស់ពន្ធដារសាខាខណ្ឌចំការមន

៣.៤.១ កត្តាសេដ្ឋកិច្ច

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថាការប្រមូលចំណូលពន្ធដារសម្រាប់ឆ្នាំ ២០២៣ នេះ អាចនឹងជួបប្រឈមបញ្ហាមួយចំនួនដោយប្រយោលបណ្តាលមកពីវិបត្តិសកលខណៈការព្យាករណ៍នៃសេដ្ឋកិច្ចកម្ពុជា ត្រូវបានបន្ទាប់មកនៅត្រឹម ៥,៦%។ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងក្នុង សិក្ខាសាលាផ្សព្វផ្សាយស្តីពី កាតព្វកិច្ចពន្ធលើប្រាក់ចំណូល ការបំពេញទម្រង់វិធានការសកល ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការស៊ើបអង្កេតបទល្មើស ពន្ធដារ និងការប្រឆាំងការសម្អាតប្រាក់ ឱ្យដឹងថា ទោះបីជាការប្រមូល ចំណូលពន្ធដារក្នុងឆ្នាំ ២០២២កន្លងមកលើសផែនការដល់ទៅជាង ២២% ប៉ុន្តែការប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ ២០២៣នេះអាចនឹងមានបញ្ហា ប្រឈមមួយចំនួន ដោយប្រយោលពីវិបត្តិសកល។ ឯកឧត្តមបន្តថាក្នុងឆ្នាំ ២០២៣ ច្បាប់ថវិកាបានដាក់ចេញរួចហើយដោយកំណត់ឱ្យអគ្គនាយកដ្ឋានពន្ធដារ រកចំណូលឱ្យបានប្រមាណ ៣,៥០០លានដុល្លារ បើធៀបនឹងថវិកាដែលបានកំណត់ដោយច្បាប់ឆ្នាំ ២០២២ គឺកើនឡើងប្រមាណ ៣០%យ៉ាងណាមិញកំណើននេះ មិនឆ្លុះបញ្ចាំងពី កំណើនសេដ្ឋកិច្ចឡើយ ព្រោះថាកំណើននេះ ត្រូវបានរៀបចំតាមការព្យាករណ៍ សេដ្ឋកិច្ចក្នុងអត្រា ៦,៦%ប៉ុន្តែឥឡូវនេះ តាមការព្យាករណ៍ឡើងវិញគឺ ត្រឹមតែ ៥,៦%ប៉ុណ្ណោះ។

ជាក់ស្តែង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ មានការទម្លាក់ការព្យាករណ៍នៃសេដ្ឋកិច្ចកម្ពុជាពីអត្រា ៦,៦% មកនៅត្រឹម ៥,៦% ដោយការថយចុះ ១%នេះអាចបង្កការលំបាកច្រើនដល់ការប្រមូលពន្ធដារ។ ជាមួយគ្នានេះសម្រាប់ឆ្នាំ ២០២៣ស្ថានភាពការគ្រប់គ្រងជំងឺកូវីដ១៩ នៅកម្ពុជាមានដំណើរការល្អប្រសើរ ប៉ុន្តែសង្គ្រាមរវាងប្រទេស អ៊ុយក្រែន-រុស្ស៊ី វិបត្តិភូមិសាស្ត្រនយោបាយពិភពលោក និងការកើនឡើងនៃអត្រាអតិផរណាដែលធ្វើឱ្យកម្លាំងបញ្ជាទិញថយចុះ គឺកំពុងជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តម គង់ វិបុល បន្ថែមបន្តិចទៀតថា តាមរយៈជំនួបជាមួយបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុន និងសហគ្រាសធំៗមួយចំនួន ពួកគេក៏បានលើកឡើងពី ផលវិបាកមួយចំនួនចំពោះដំណើរការអាជីវកម្ម នៅក្នុងឆ្នាំ ២០២៣នេះផងដែរ។ សូមរំលឹកថានៅក្នុងឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលនូវចំណូលពន្ធអាករបានប្រមាណ ៣ពាន់ ៤រយលានដុល្លារអាមេរិក ដែលស្មើនឹង ១២២% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។

សរុបជារួមក្នុងឆ្នាំ ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើន ពន្ធលើប្រាក់បៀវត្សកើន ២២% អាករពិសេសកើន ២៥% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យកើន ១២%។

៣.៤.២ ការគេចវេសពន្ធរបស់អ្នកជាប់ពន្ធ

យើងដឹងហើយថា ការបង់ពន្ធ គឺជាកាតព្វកិច្ចមួយដ៏ចាំបាច់របស់អ្នកជាប់ពន្ធ។ រីឯពន្ធកាត់ទុកអត្រាក៏ខុសគ្នាដែរ ហើយវាអាចនឹងមានការពិបាកនិង ភាពស្មុគស្មាញដល់អ្នកជាប់ពន្ធក្នុងការអនុវត្តបង់ពន្ធ។ យ៉ាងណាមិញ អ្នកជាប់ពន្ធរួចរើតែងតែចង់កាត់បន្ថយពន្ធ ដែលពួកគេត្រូវបង់ជូនរដ្ឋហើយ ដោយតាមរយៈនីតិវិធី ឬវិធីស្របច្បាប់ផ្សេងៗ ឬគេហៅថាការជឿសពន្ធ។ តែបើមានការប្រព្រឹត្តនូវមធ្យោបាយខុសឆ្គងដើម្បីកាត់បន្ថយប្រាក់ពន្ធនោះ វានឹងក្លាយទៅជាការគេចពន្ធ ហើយវាជាអំពើខុសច្បាប់ បើយោងទៅតាមច្បាប់ស្តីពីសារពើពន្ធ។ កាលណាអ្នកជាប់ពន្ធប្រព្រឹត្តនូវមធ្យោបាយខុសច្បាប់ដោយចេតនាដើម្បីគេចពីការបង់ពន្ធ។

សកម្មភាពនៃការគេចពន្ធមានដូចជា ការក្លែងបន្លំសំណើឯកសារផ្សេងៗ ការបន្លំគូលេខក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងការក្លែងបន្លំ ឬខុបខិតផ្សេងៗដើម្បីបំបាត់ប្រាក់ពន្ធ ឬបង់ពន្ធខុសពីការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ។ ការគេចវេសពន្ធជាបទល្មើសដោយចេតនាទៅលើបទប្បញ្ញត្តិស្តីពីពន្ធដារ ហើយជនល្មើសនឹងទទួលការ ពិន័យ ការជាប់ទោសទណ្ឌផ្នែករដ្ឋបាល និងផ្នែកព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ។ ការគេចវេសពន្ធ ធ្វើអោយរេចវិលមូលដ្ឋានពន្ធ ព្រមទាំងប្រាក់ចំណូលសាធារណៈ។ ជាងនេះទៅទៀតទុនដែលប្រើក្នុងការគេច ពន្ធដែល មិនបានរួមចំណែកក្នុងសង្គមទេផ្ទុយទៅវិញបើពន្ធអាចគេចវេសបានការផ្លាស់ប្តូរថ្លៃទាក់ទងនឹងពន្ធ អាចងើតការលើកទឹកចិត្តដើម្បីបែងចែក ធនធានសាជាថ្មី។ កាលណាអ្នកជាប់ពន្ធប្រើវិធីស្របច្បាប់ក្នុងការ កាត់បន្ថយប្រាក់ត្រូវបង់ពន្ធ។ ដើម្បីអនុវត្តន៍ការជៀសពន្ធឱ្យត្រឹមត្រូវនិងស្របទៅតាមច្បាប់ អ្នកជាប់ពន្ធត្រូវ យល់ដឹងពីប្រភេទពន្ធអត្រាកំណត់ពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗឱ្យបានច្បាស់លាស់ ពីព្រោះប្រភេទពន្ធ ខ្លះមានការលើកលែងពន្ធ និងការអនុគ្រោះពន្ធ ដែលអាចឱ្យអ្នកជាប់ពន្ធ មិនត្រូវបង់ ឬអាចកាត់កង ឬបង់ពន្ធ តិចជាងមុនតាមអត្រាណាមួយ។

- ការធ្វេសប្រហែស៖ ប្រាក់ពន្ធបន្ថែមត្រូវស្នើនឹង ១០ភាគរយ នៃចំនួនប្រាក់ពន្ធដែលបង់ខ្លះ ឬក បន្ថែម ការប្រាក់ ១.៥ ភាគរយ នៃចំនួនប្រាក់ពន្ធដែលបង់ខ្លះសម្រាប់ខែនីមួយៗ ឬចំណែកដែលប្រាក់ពន្ធខ្លះ មិនទាន់បានបង់។
- ការធ្វេសប្រហែសធ្ងន់ធ្ងរ៖ ការមិនបង់ប្រាក់ពន្ធក្នុងរយៈពេល ១៥ថ្ងៃ ក្រោយទទួលបានលិខិតជូន ដំណឹងរំលឹកពីការទារបំណុលពន្ធ ប្រាក់ពន្ធបន្ថែមត្រូវស្នើនឹង ២៥ភាគរយ នៃប្រាក់ពន្ធដែលបង់ពន្ធខ្លះ ឬក បន្ថែមការប្រាក់ ១.៥ភាគរយ នៃចំនួនប្រាក់ពន្ធដែលបង់ខ្លះសម្រាប់ខែនីមួយៗ ឬចំណែកដែលប្រាក់ពន្ធខ្លះ មិនទាន់បានបង់។
- ការកំណត់ពន្ធជាឯកតោភាគី៖ ការមិនមកប្រកាសពន្ធប្រាក់ពន្ធបន្ថែមស្នើនឹង៤០ភាគរយ នៃចំនួន ប្រាក់ពន្ធ ដែលបង់ខ្លះឬកបន្ថែមការប្រាក់ ១.៥ភាគរយនៃចំនួនប្រាក់ពន្ធដែលខ្លះសម្រាប់ខែនីមួយៗ ឬចំណែកនៃខែដែលប្រាក់ពន្ធខ្លះមិនទាន់បានបង់។

៣.៤.៣ ផលប្រយោជន៍នៅវិញ្ញាបនបត្រ

គោលដៅតែមួយក្នុងការបង្កើនប្រាក់ចំណេញជាអតិបរមា និងកាត់បន្ថយថ្លៃចំណាយឱ្យកាន់តែតិច គឺជារឿងធម្មតាសម្រាប់គ្រប់អាជីវកម្មទាំងអស់ ទោះបីជាមានក្រុមហ៊ុនមួយចំនួនព្យាយាមស្វែងរកប៉ាន់មន្ត្រីដើម្បី ទទួលបាននូវការបង់ពន្ធក្នុងតម្លៃទាបជាងតម្លៃធម្មតា។ ជាលទ្ធផលក្រុមហ៊ុនទាំងនោះ នឹងមន្ត្រីពន្ធដារជាអ្នក ទទួលបានផលប្រយោជន៍ ហើយក្រុមហ៊ុនដែលអនុវត្តន៍ការបង់ពន្ធត្រឹមត្រូវគឺមិនទទួលបានអត្ថប្រយោជន៍ទេ។

ជំពូកទី៤
ការវិភាគចំណុចខ្លាំង និងចំណុចខ្សោយ

ជំពូកទី៤

ការវិនិច្ឆ័យលើចំណុចខ្លាំង និងចំណុចខ្សោយ

ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវទៅលើការប្រមូលពន្ធកាត់ទុករបស់ពន្ធដារសាខាខណ្ឌចំការមន រួចមកក្រុមយើងខ្ញុំបានរកឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយមួយចំនួនមានដូចខាងក្រោម៖

៤.១ ការវិនិច្ឆ័យលើចំណុចខ្លាំង

- នាយកដ្ឋានពន្ធដារសាខាខណ្ឌចំការមន មានការប្រកាសបញ្ជាក់ពីការចុះបរិច្ឆេទនៅថ្ងៃបង់ពន្ធ និងថ្ងៃផុតកំណត់ច្បាស់លាស់ត្រឹមត្រូវ
- ពន្ធដារមានការលើកលែងរាល់ការផ្គត់ផ្គង់សេវាណាមួយដែលមានតម្លៃក្រោម ៥០ ០០០ រៀល។
- ការប្រមូលពន្ធកាត់ទុកបានចូលរួមក្នុងវិស័យជាច្រើន រួមមានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ វិស័យសុខាភិបាល និងវិស័យលេចផ្សេងៗជាច្រើនទៀត ។
- ទទួលបានការរក្សាទុកជាការសម្ងាត់នូវរាល់ព័ត៌មានដែលអ្នកជាប់ពន្ធបានផ្តល់ជូនរដ្ឋបាលសារពើពន្ធ។
- ការដាក់ចេញឱ្យមានការប្រកាសបង់ពន្ធតាមប្រព័ន្ធដើម្បីជាភាពងាយស្រួលសម្រាប់អ្នកជាប់ពន្ធស្វ័យប្រកាស
- រៀបចំផែនការយុទ្ធសាស្ត្រពាក់ព័ន្ធ នឹងការប្រមូលបំណុលពន្ធឱ្យមានប្រសិទ្ធភាព
- ការប្រមូលពន្ធតាមរបបស្វ័យប្រកាសនៅសាខាពន្ធដារ ខណ្ឌចំការមន

៤.២ ការវិនិច្ឆ័យលើចំណុចខ្សោយ

- ការគេចវេសពន្ធនៅតែមានជាហូរហែរពីសំណាក់ម្ចាស់អាជីវកម្ម(យើងដឹងហើយថា ការបង់ពន្ធគឺជាកាតព្វកិច្ចមួយដ៏ចាំបាច់របស់អ្នកជាប់ពន្ធ)។ ចំពោះពន្ធកាត់ទុកអត្រាក៏ខុសគ្នាដែរហើយអាចនឹងមានការពិបាក និងភាពស្មុកស្មាញដល់អ្នកជាប់ពន្ធក្នុងការអនុវត្តបង់ពន្ធ។ យ៉ាងណាមិញ អ្នកជាប់ពន្ធច្រើនតែចង់កាត់បន្ថយពន្ធ ដែលពួកគេត្រូវបង់ជូនរដ្ឋដោយតាមរយៈនីតិវិធី ឬវិធីស្របច្បាប់ ឬគេហៅថាការជៀសពន្ធ។ តែបើមានការប្រព្រឹត្តិកិច្ចការច្រើនប្រការខុសឆ្គងដើម្បីប្រាក់ពន្ធ វានឹងក្លាយទៅជាការគេចពន្ធ ហើយវាជាអំពើខុសច្បាប់ បើយោងទៅតាមច្បាប់ស្តីពីសារពើពន្ធ។ ការគេចវេសពន្ធជាបទល្មើសដោយចេតនាទៅលើបទប្បញ្ញត្តិស្តីពីពន្ធដារ ហើយជនល្មើសនឹងទទួលការពិន័យ ការជាប់ទោសទណ្ឌផ្នែករដ្ឋបាល និងផ្នែកព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ។ ការគេចវេសពន្ធវិញបើកមូលដ្ឋានពន្ធ ព្រមទាំងប្រាក់ចំណូលសាធារណៈ។ ជាងនេះទៅទៀតទុនដែលប្រើក្នុងការគេចពន្ធដែល មិនបានរួមចំណែកក្នុងសង្គមទេផ្ទុយទៅវិញបើពន្ធអាចគេចវេសបានការផ្លាស់ប្តូរថ្លៃទាក់ទងនឹងពន្ធអាចបង្កើតការលើកទឹកចិត្តដើម្បីបែងចែក ធនធានសាជាថ្មី ។ កាលណាអ្នកជាប់ពន្ធប្រើវិធីស្របច្បាប់ក្នុងការកាត់បន្ថយប្រាក់ត្រូវបង់ពន្ធ។ ដើម្បីអនុវត្តន៍ការជៀសពន្ធឱ្យត្រឹមត្រូវនិងស្របទៅតាមច្បាប់ អ្នកជាប់ពន្ធត្រូវយល់ដឹងពីប្រភេទពន្ធអត្រាកំណត់ ពន្ធនិងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗឱ្យបានច្បាស់លាស់ពីព្រោះប្រភេទ ពន្ធខ្លះមានការលើកលែងពន្ធ និងការអនុគ្រោះពន្ធ ដែលអាចឱ្យអ្នកជាប់ពន្ធ មិនត្រូវបង់ ឬអាចកាត់កង ឬបង់ពន្ធតិចជាងមុនតាម អត្រាណាមួយ។

- អ្នកបង់ពន្ធខ្លះអាចនឹងអ្វីថា ផលប្រយោជន៍ដែលខ្លួនទទួលបាន មានចំនួនតិច បើធៀបនឹងទំហំពន្ធដែលខ្លួនបានបង់
- បន្ទុកបង់ពន្ធត្រូវតែសមាមាត្រទៅតាមលទ្ធភាពរបស់ពលរដ្ឋម្នាក់ៗ ក៏ប៉ុន្តែសេវាសាធារណៈដែលកើតចេញពីការបង់ពន្ធ នេះត្រូវបានជាប្រយោជន៍ដល់សមូហភាពទាំងមូល
- អ្នកដែលរកចំណូលបានច្រើនត្រូវបង់ច្រើនហើយបើទោះបីជាផលប្រយោជន៍ដែលគេទទួលបានមកវិញមានតិចជាងទំហំពន្ធដែលគេបានបង់

ជំពូកទី៥
សេចក្តីសន្និដ្ឋាន និងអនុសាសន៍

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន

តាមរយៈការសិក្សាស្រាវជ្រាវទៅលើប្រធានបទ ដំណើរការនៃការប្រមូលពន្ធកាត់ទុករបស់សាខា ពន្ធដារសាខាខណ្ឌចំការមន រួចមកយើងខ្ញុំអាចសន្និដ្ឋានបានថា ដំណើរការនៃការប្រមូលពន្ធកាត់ទុកគឺជា យុទ្ធសាស្ត្រដ៏សំខាន់ៗក្នុងការបង្កើននូវចំណូលដ៏មានប្រសិទ្ធភាព ការគោរពកាតព្វកិច្ច និងជួយបង្កើន ថវិការជាតិ។ ការដកហូតពន្ធកាត់ទុកពីបុគ្គលនិវាសន និងអនិវាសនជនតាមរយៈការទូទាត់ទៅលើសេវាកម្ម ផ្សេងៗនៅកម្ពុជា ដែលរដ្ឋប្រមូលបានចំណូលកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។ ម៉្យាងវិញទៀតក៏បានធ្វើឱ្យ យើងយល់ដឹងបន្ថែមពីមូលដ្ឋាននៃការគណនាពន្ធកាត់ទុកតាមអត្រានីមួយៗ វិធីសាស្ត្រក្នុងការគណនា ពន្ធកាត់ទុកព្រមទាំងទ្រឹស្តីដែលទាក់ទងនឹងប្រភេទពន្ធនានា ជាពិសេសគឺពន្ធកាត់ទុក ដែលអគ្គនាយកដ្ឋាន ពន្ធដារបានកំណត់ដើម្បីឱ្យអ្នកជាប់ពន្ធបានយល់កាន់តែច្បាស់បន្ថែមទៀតពីកាតព្វកិច្ចរបស់ខ្លួនក្នុងការ បង់ពន្ធផងដែរ។

ការប្រមូលពន្ធគ្រប់ប្រភេទ មិនមែនមានតែច្បាប់ពន្ធដារជាគោលហើយអាចប្រមូលបាននោះទេ ពន្ធដារ គ្រប់សាខាត្រូវមានផែនការ និងយុទ្ធសាស្ត្រឱ្យបានត្រឹមត្រូវ។ ទោះបីជាពន្ធដារបានខិតខំប្រឹងប្រែង និងយក ចិត្តទុកដាក់ក្នុងការប្រមូលពន្ធក៏ដោយនៅតែលេចចេញនូវបញ្ហាមួយចំនួនតូច ដែលពន្ធដារគួរតែត្រួតពិនិត្យ ឡើងវិញដូចជា៖ មន្ត្រីដែលដកហូតពន្ធមួយចំនួនតូចមានឥរិយាបថមិនសូវសមរម្យ ការទទួលប្រាក់ដោយ បុគ្គលដើម្បីជួយសម្រួលដល់ផលប្រយោជន៍ឯកជន និងចំនួនមន្ត្រីមានកម្រិតនៅឡើយ...។ យ៉ាងណាក៏ ដោយពន្ធដារបានរួមចំណែកយ៉ាងសកម្ម និងយកចិត្តទុកដាក់ក្នុងការធ្វើឱ្យចំណូលពន្ធកើនឡើងពីមួយឆ្នាំទៅ មួយឆ្នាំ។

សរុបជារួមមកយើងឃើញថា ទោះបីជាមានចំណុចខ្វះខាតមួយចំនួនក៏ដោយ អគ្គនាយកដ្ឋានពន្ធដារ បានខិតខំប្រឹងប្រែង និងកែលម្អរាល់ចំណុចមិនល្អទាំងនោះឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ជាក់ស្តែង លទ្ធផលដែលទទួលបាននូវពេលបច្ចុប្បន្ននេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធចូលថវិកាជាតិមានការ កើនឡើងជារៀងរាល់ឆ្នាំដែលសម្រេចបានទៅតាមផែនការដែលរដ្ឋាភិបាលបានដាក់ជូនមិនត្រឹមតែប៉ុណ្ណោះ ការប្រមូលពន្ធទទួលបានលើសផែនការដែលបានគ្រោងទុកទៀតផង វាបានបញ្ជាក់ឱ្យឃើញថាពន្ធដារបាន បំពេញកាតព្វកិច្ចរបស់ខ្លួនបានយ៉ាងល្អ ដែលវាជាមោទនភាពមួយដែលអគ្គនាយកដ្ឋានពន្ធដារមិនបាន បណ្តែតបណ្តោយ ឬភ្លេចខ្លួនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនឡើយ ផ្ទុយទៅវិញអគ្គនាយកដ្ឋានពន្ធដារ បានបំពេញនិងកែសម្រួលឱ្យកាន់តែមានភាពងាយស្រួលនិងជឿនលឿនទៅមុខថែមទៀត។

៥.២ ការផ្តល់អនុសាសន៍

បន្ទាប់ពីបានសិក្សាស្រាវជ្រាវទៅលើប្រធានបទ “ដំណើរការនៃការប្រមូលពន្ធកាត់ទុករបស់សាខា ពន្ធដារសាខាខណ្ឌចំការមន” រួចមកហើយនោះដើម្បីឱ្យការប្រមូលពន្ធកាត់ទុកកាន់តែមានប្រសិទ្ធភាពនោះ យើងខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួនដូចជា៖

- អ្នកជាប់ពន្ធគួររើកចិត្តឱ្យទូលាយក្នុងការបង់ប្រាក់ពន្ធ ព្រោះវាជាកាតព្វកិច្ចរបស់មនុស្សគ្រប់ៗគ្នា។

- សូមអគ្គនាយកដ្ឋានពន្ធដារចាត់វិធានការទៅលើមន្ត្រីពន្ធដារមួយចំនួនដែលទទួលសំណូកពីអ្នកជាប់ពន្ធដែលធ្វើឱ្យខាតប្រយោជន៍ជាតិ
- សូមអគ្គនាយកដ្ឋានពន្ធដារពង្រឹង និងការផ្សព្វផ្សាយគោលការណ៍អនុវត្តច្បាប់ពន្ធ ដល់ប្រជាពលរដ្ឋឱ្យកាន់តែយល់ច្បាស់ពីគោលដៅនៅក្នុងការអភិវឌ្ឍប្រទេសជាតិ និងផលប្រយោជន៍រួម។
- អគ្គនាយកដ្ឋានពន្ធដារគួរលើកទឹកចិត្តដល់អ្នកជាប់ពន្ធឱ្យចេញជាផ្ទៃផ្តាសម្រាប់អ្នកជាប់ពន្ធទាំងផ្ទាល់ក្តី និងដោយប្រយោលក្តីបង្កើនវិធានការតឹងរឹងចំពោះការគេចវេសពន្ធ។
- អ្នកជាប់ពន្ធត្រូវតែមានភាពស្មោះត្រង់ ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។
- អ្នកជាប់ពន្ធគួរតែស្វែងយល់ពីច្បាប់ពន្ធឱ្យបានច្រើន កាលណាប្រជាជនយល់ដឹងពីការបង់ពន្ធបានច្រើននោះប្រទេសនិង រកចំណូលពន្ធបានខ្ពស់ ហើយការអភិវឌ្ឍរបស់ប្រទេសនិងមានទៅមុខឥតឈប់ឈរ។
- អ្នកបង់ពន្ធគួរគិតពីផលប្រយោជន៍រួម ព្រោះប្រាក់ពន្ធដែលគេបានបង់ជូនរដ្ឋបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងប្រទេសជាតិ។
- អគ្គនាយកដ្ឋានពន្ធដារមានវិធានការ ចំពោះអ្នកជាប់ពន្ធដែលត្រូវបានគេចវេសពន្ធ

ឯកសារយោង

ឯកសារយោង

- យកចេញពីប្រព័ន្ធផ្សព្វផ្សាយ www.tax.gov.kh
- ទំព័រហ្វេសប៊ុក: www.facebook.com/cambodiatax
- យកចេញពីបណ្ណាល័យប្រចាំវិទ្យាស្ថានវ៉ានដា (សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ “ដំណើរការនៃការប្រមូលពន្ធកាត់ទុករបស់សាខាពន្ធដារ ខណ្ឌទួលគោក”)
- សៀវភៅប្រវត្តិនៃច្បាប់ពន្ធកាត់ទុក រៀបចំដោយ បណ្ឌិត ហេង វ៉ាន់ដា
- យកចេញពីច្បាប់សារពើពន្ធឆ្នាំ ២០២៣
- ប្រកាស០៩៨ សហវ.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្តីពីពន្ធលើប្រាក់ចំណូលជំពូកទី៩ (ប្រកាស៤៥ ដល់ប្រកាស៥០)
- <https://www.facebook.com/>
- <https://www.facebook.com/>
- <http://chandaracitc.weebly.com/uploads/1/3/0/1/13016555/taxation.pdf>
- <http://chandaracitc.weebly.com/uploads/1/3/0/1/13016555/taxation.pdf>
- <http://chandaracitc.weebly.com/uploads/1/3/0/1/13016555/taxation.pdf>
- <https://www.khsearch.com/qna/31015>
- <https://www.facebook.com>
- <https://en.m.wikipedia.org/wiki/Tax>
- https://en.m.wikipedia.org/wiki/Theories_of_taxation
- Personal Opinion
- <https://socheatorganization.wordpress.com>
- <https://thmeythmey.com/m/?page=detail&id=59938>
- <https://thmeythmey.com/m/?page=detail&id=59938>
- <https://www.khsearch.com/qna/31418>
- <https://socheatorganization.wordpress.com/2013/02/16/>
- <https://www.facebook.com/share/6ZCfyFdgtGy99A/?mibextid=WC7FNe>
- <https://videoslearning.com/1-5492/>
- <https://videoslearning.com/1-5492/>
- <https://www.khsearch.com/qna/25982>
- <https://www.sangapac.com/dictionary/a/6868>
- <https://videoslearning.com/1-5492/>
- <https://videoslearning.com/1-5492/>
- <https://videoslearning.com/1-5492/>
- <https://www.google.com/search?>
- <https://pressocm.gov.kh/archives/84803>
- <https://www.processmodel.com/blog/what-is-a-process/>
- <https://www.google.com/search?>
- <https://www.google.com/search?>
- <https://www.processmodel.com/blog/what-is-a-process/>
- <https://www.processmodel.com/blog/what-is-a-process/>
- <https://www.google.com/search?>
- <https://www.google.com/search?>

ឧបសម្ព័ន្ធ

ឧបសម្ព័ន្ធ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
MINISTRY OF ECONOMY AND FINANCE
អគ្គនាយកដ្ឋានពន្ធដារ
GENERAL DEPARTMENT OF TAXATION

ទម្រង់ ទទ ០០៣ (ស្នាក់ការកណ្តាល)
FORMWT 003 (Head Office)



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA
ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING

លិខិតប្រកាសពន្ធកាត់ទុក (ទីស្នាក់ការកណ្តាល)

RETURN FOR WITHHOLDING TAX (HEAD OFFICE)

Reset form

ប្រចាំខែ ឆ្នាំ

I. ព័ត៌មានសហគ្រាស / ENTERPRISE INFORMATION

លេខអត្តសញ្ញាណកម្មសារពើពន្ធ
Tax Identification Number (TIN)

-

ពន្ធកាត់ទុកសរុប
Total withholding tax

II- ពន្ធកាត់ទុក / WITHHOLDING TAX

សូមសរសេរពាក្យ «គ្មាន» ប្រសិនបើគ្មានទិន្នន័យ ឬប្រតិបត្តិការ / "NIL" for No Data or Transaction

ល.រ No.	ពន្ធកាត់ទុកលើសិទ្ធិសំណង Withholding tax on resident A	ទឹកប្រាក់ត្រូវបើក Amount to be paid B	អត្រាពន្ធ Tax rate C	ពន្ធកាត់ទុក Withholding tax D = B x C
01	ការបំពេញសេវា និងសិទ្ធិសំណងលើអចលនវត្ថុ ភាគកម្មវិធីធនធាន Performance of Service and Royalty for intangibles, interests in minerals		15%	
02	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធ មិនមែនជាស្ថាប័នធានាគារ Payment of interest to non-bank or saving institution taxpayers		15%	
03	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធដែលមានគណនីសន្សំមានកាលកំណត់ Payment of interest to taxpayers who have fixed term deposit accounts		6%	
04	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធដែលមានគណនីសន្សំគ្មានកាលកំណត់ Payment of interest to taxpayers who have non-fixed term saving		4%	
05	ការបង់ថ្លៃប្រើប្រាស់ទ្រព្យចលន និងអចលនទ្រព្យ (នីតិបុគ្គល) Payment of rental/lease of movable and immovable property (Legal Person)		10%	
06	ការបង់ថ្លៃប្រើប្រាស់ទ្រព្យចលន និងអចលនទ្រព្យ (រូបវន្តបុគ្គល) Payment of rental/lease of movable and immovable property (Physical Person)		10%	
	សរុប Total			

ល.រ No.	ពន្ធកាត់ទុកលើអសិទ្ធិសំណង Withholding tax on non-resident A	ទឹកប្រាក់ត្រូវបើក Amount to be paid B	អត្រាពន្ធ Tax rate C	ពន្ធកាត់ទុក Withholding tax D = B x C
01	ការបង់ការប្រាក់ Payment of interest			
02	ការបង់ស្វយសារ ថ្លៃប្រើប្រាស់ ថ្លៃជួល និងទិន្នន័យទាក់ទងនឹងការប្រើប្រាស់ទ្រព្យសម្បត្តិ Payment of royalty, rental/leasing, and income related to the use of property			
03	ការទូទាត់ថ្លៃសេវាគ្រប់គ្រង និងសេវាបច្ចេកទេស Payment of management fee and technical services		14%	
04	ការបង់ភាគលាភ Payment of dividend			
05	សេវាកម្ម Service			
	សរុប Total			

សម្គាល់ / Note

យើងខ្ញុំបានពិនិត្យគ្រប់ចំណុចទាំងអស់នៅលើលិខិតប្រកាសនេះ និងតារាងឧបសម្ព័ន្ធហាក់ជាមួយ។ យើងខ្ញុំមានសក្ខីភាពបញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលបានចាត់ទុកថា ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសនេះ ពិតជាត្រឹមត្រូវពិតប្រាកដ និង យើងខ្ញុំបានប្រតិបត្តិការណាមួយដែលមិនបានប្រកាសនោះទេ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការក្លែងបន្លំ។ We have examined all items on this return and the annexes attached herewith. We have clear, correct, All supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due to the existing Laws for any falsified information.

ក្រសួងអប់រំយុវជន និងកីឡា
MINISTRY OF EDUCATION YOUTH AND SPORTS
វិទ្យាស្ថាន វ៉ាន់ដា
VANDA INSTITUTE

សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ
ជំនាញ គណនេយ្យ



ប្រធានបទ៖ ដំណើរការនៃការប្រមូលពន្ធកាត់ទុករបស់
សាខាពន្ធដារ ខណ្ឌទួលគោក

TOPIC: THE PROCESS OF COLLECTING WITHOLDING
TAX OF TOUL KOUK BRANCH

រៀបរៀងដោយនិស្សិត៖	១-និស្សិត ឯក ពិសី	B19/720
	២-និស្សិត មុ ត្រីជេន	B19/227
	៣-និស្សិត ថន សុគន្ធពេជ្រកត្តិកា	B19/220
	៤-និស្សិត ស្រស់ មីតាមណ្ឌ	B19/796
	៥-និស្សិត ចេច ឈាម	VI19/691

VIA .013.219
ឯក ពិសី
Library/2022

សាស្ត្រាចារ្យណែនាំ៖ **លោក លីម គន្ធា**

រាជធានីភ្នំពេញ - ឆ្នាំ២០២២

PHNOM PENH-2022



ចាត់តាំង




ក្រុមការងារ



ស្រាវជ្រាវ

វិទ្យាស្ថាន វ៉ាន់ដា VANDA INSTITUTE



ច្បាប់ពន្ធដារកម្ពុជា Cambodia Taxation Law

រៀបចំដោយវិទ្យាស្ថាន វ៉ាន់ដា

ឆ្នាំរៀបចំ (២០២៤)

សម្រាប់ប្រើប្រាស់ផ្ទៃក្នុង